

សាជីវកម្ម Lifespan និងមន្ទីរពេទ្យសម្ព័ន្ធសាខា

ប្រធានបទ៖

គោលនយោបាយជំនួយផ្នែកហិរញ្ញវត្ថុ

ឯកសារនៅក្រោម៖

កាលបរិច្ឆេទប្រជុំការដើម៖

ថ្ងៃទី 16 សីហា ឆ្នាំ 1996

កាលបរិច្ឆេទពិនិត្យកែសម្រួល

ឡើងវិញចុងក្រោយ៖


ថ្ងៃទី 1 ខែតុលា ឆ្នាំ 2018

ឯកភាពយល់ព្រមដោយ៖



Christine Rawnsley

អនុប្រធានសេវាកម្មហិរញ្ញវត្ថុអ្នកជំនាញ



Frank Byrne

អនុប្រធានហិរញ្ញវត្ថុ TMH/RIH

គោលបំណងនៃគោលនយោបាយជំនួយហិរញ្ញវត្ថុរបស់ Lifespan៖

បេសកកម្មរបស់ Lifespan គឺដើម្បីផ្តល់ជូនសុខភាពប្រកបដោយការយកចិត្តទុកដាក់។ នៅក្នុងការធ្វើឲ្យជឿនលឿនទៅមុខនៃបេសកកម្មនេះ គោលនយោបាយជំនួយហិរញ្ញវត្ថុរបស់ Lifespan (FAP) ផ្តល់ជូនដល់អ្នកជំនាញដែលមានសិទ្ធិទទួលបាននូវការថែទាំវេជ្ជសាស្ត្រដែលមានការបញ្ចុះតម្លៃមួយភាគ ឬទាំងស្រុង។ ការថែទាំដែលមានសិទ្ធិទទួលបានរួមមាន តែមិនកំណត់ត្រឹមតែការថែទាំដែលត្រូវបានកំណត់និយមន័យថាជាការសង្គ្រោះបន្ទាន់ និងសេវាកម្មថែទាំសុខភាពដែលមានលក្ខណៈចាំបាច់ផ្នែកវេជ្ជសាស្ត្រដទៃទៀតដែលត្រូវបានផ្តល់ជូនដោយសម្ព័ន្ធសាខារបស់ Lifespan នោះឡើយ។ សម្ព័ន្ធសាខារបស់ Lifespan រួមមានមន្ទីរពេទ្យ Emma Pendleton Bradley Hospital ក្រុមហ៊ុនសាជីវកម្ម Lifespan Physician Group, Inc., មន្ទីរពេទ្យ Newport Hospital មន្ទីរពេទ្យ Rhode Island Hospital (រួមបញ្ចូលទាំងមន្ទីរពេទ្យកុមារ Hasbro) និងមន្ទីរពេទ្យ Miriam Hospital ដែលត្រូវបាននិយាយសំដៅជាមួយ ថាជា Lifespan។ សេវាកម្មថែទាំសង្គ្រោះបន្ទាន់ត្រូវបានផ្តល់ជូនដល់អ្នកជំនាញដែលមានវត្តមានទៅកាន់ផ្នែកសង្គ្រោះបន្ទាន់របស់ Lifespan មិនថាអ្នកជំនាញមានសញ្ជាតិ មានស្ថានភាពអន្តោប្រវេសន៍ ឬសមត្ថភាពក្នុងការបង់ប្រាក់យ៉ាងម៉េចនោះឡើយ។ ជំនួយហិរញ្ញវត្ថុមិនមែនជាក្រឡំជំនួសឲ្យទំនួលខុសត្រូវផ្ទាល់ខ្លួននោះទេ។ អ្នកជំនាញដែលស្វែងរកជំនួយហិរញ្ញវត្ថុត្រូវតែដាក់ពាក្យសុំជំនួយ ហើយត្រូវបានរំពឹងទុកថានឹងសហការជាមួយគោលនយោបាយ និងនីតិវិធីរបស់ Lifespan នៅក្នុងការទទួលបានជំនួយបែបនោះ។ អ្នកដាក់ពាក្យសុំដែលមានសមត្ថភាពផ្នែកហិរញ្ញវត្ថុក្នុងការទិញការធានារ៉ាប់រងសុខភាពនឹងត្រូវបានផ្តល់ជូននូវព័ត៌មានទាក់ទងនឹងជម្រើសធានារ៉ាប់រងដែលមាន ហើយត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យសុំ។ អ្នកដាក់ពាក្យសុំដែលអាចនឹងមានសិទ្ធិទទួលបានកម្មវិធីថែទាំសុខភាពដែលឧបត្ថម្ភដោយរដ្ឋាភិបាល

ដូចជាកម្មវិធី Medicaid នឹងត្រូវបានគេតម្រូវឱ្យដាក់ពាក្យសុំកម្មវិធីបែបនោះជាមធ្យោបាយនៃការបង់ថ្លៃវិក្កយបត្រមន្ទីរពេទ្យរបស់ពួកគេ។
ព័ត៌មានលម្អិតស្តីពីគោលនយោបាយ និងដំណើរការដាក់ពាក្យសុំត្រូវបានសង្ខេបនៅក្នុងទីនេះ។

សទ្ទានុក្រម

សម្រាប់គោលបំណងនៃ FAP និយមន័យដូចតទៅនេះនឹងយកមកអនុវត្ត៖

- "501(r)" មានន័យថាផ្នែក 501(r) នៃក្រមប្រាក់ចំណូលផ្ទៃក្នុង និងបទបញ្ញត្តិដែលត្រូវបានប្រកាសឱ្យប្រើប្រាស់នៅក្រោមក្រមនោះ។
- "ចំនួនទឹកប្រាក់ដែលជាទូទៅត្រូវបានចេញវិក្កយបត្រគិតថ្លៃ" ឬ "AGB" មានន័យថា ទាក់ទងនឹងការថែទាំសង្គ្រោះបន្ទាន់ ឬការថែទាំដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រដទៃទៀត ចំនួនទឹកប្រាក់ដែលតាមធម្មតាត្រូវបានគេចេញវិក្កយបត្រគិតថ្លៃចំពោះបុគ្គលដែលមានក្រុមហ៊ុនធានារ៉ាប់រងរ៉ាប់រងទៅលើការថែទាំបែបនោះ។
- "សហគមន៍" មានន័យថា សេវាកម្មដែលត្រូវបានផ្តល់ជូននៅតាមគ្រប់មន្ទីរពេទ្យ និងមន្ទីរព្យាបាល Lifespan ទាំងអស់ដែលស្ថិតនៅ ទូទាំងរដ្ឋ Rhode Island និងរដ្ឋ Massachusetts។
- "ក្រុមទាក់ទងនឹងធាតុវិនិច្ឆ័យ (DRGs)" ប្រព័ន្ធបង់ថ្លៃទូទាត់ដែលត្រូវបានបង្កើតឡើងនៅក្រោមកម្មវិធី Medicare ដែលនៅក្នុង នោះតម្លៃប្រតិបត្តិការនៃការចូលសម្រាកបែបពិគ្រោះជំងឺក្នុងនៃមន្ទីរពេទ្យថែទាំជំងឺស្រួចស្រាវត្រូវបានចាត់ចំណាត់ថ្នាក់តាមប្រភេទទៅ ជាក្រុម ពិសេសគ្មានពីរ។ DRG នីមួយៗមានទម្ងន់នៃការបង់ថ្លៃទូទាត់ដែលត្រូវបានចាត់តាំងសម្រាប់វាដោយផ្អែកទៅលើធនធាន មធ្យមភាគដែលត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលអ្នកជំងឺនៃកម្មវិធី Medicare នៅក្នុង DRG នោះ។
- "ការថែទាំដែលត្រូវបានបញ្ចុះតម្លៃ" មានន័យថា ការបញ្ចុះតម្លៃមួយផ្នែកចេញពីចំនួនទឹកប្រាក់ដែលត្រូវបានដាក់ដោយអ្នកជំងឺដែល មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្រោម FAP។
- "ការថែទាំសង្គ្រោះបន្ទាន់" មានន័យថា ស្ថានភាពវេជ្ជសាស្ត្រដែលបង្ហាញចេញមក ជាមួយនឹងធាតុសញ្ញាស្រួចស្រាវនៃភាពធ្ងន់ធ្ងរគ្រប់គ្រាន់ រហូតដល់ថ្នាក់ថាអវត្តមាននៃការយក ចិត្តទុកដាក់វេជ្ជសាស្ត្រភ្លាមៗអាចនឹងត្រូវបានគេរំពឹងទុកយ៉ាងសមហេតុផលថានឹងនាំមកនូវការដាក់ សុខភាពនៃបុគ្គលម្នាក់នោះនៅក្នុងមហន្តរាយធ្ងន់ធ្ងរ ការចុះថយចុះទ្រុឌទ្រោមចំពោះមុខងាររាងកាយ ឬប្រតិបត្តិការធ្ងន់ធ្ងរនៃសរីរាង្គ ឬផ្នែករាងកាយណាមួយ ឬដាក់សុខភាពរបស់បុគ្គលម្នាក់នោះឱ្យស្ថិតនៅក្នុងមហន្តរាយធ្ងន់ធ្ងរ។
- "ការដាក់ពាក្យសុំគោលនយោបាយជំនួយហិរញ្ញវត្ថុ ("FAP")" មានន័យថា ព័ត៌មាន និងឯកសារដែលអមមកជាមួយដែលអ្នកជំងឺដាក់ បញ្ជូន ដើម្បីដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុនៅក្រោម FAP របស់ Lifespan។ Lifespan អាចនឹងទទួលបានព័ត៌មានពីអ្នកជំងឺជាលាយ លក្ខណៈអក្សរ ឬដោយផ្ទាល់មាត់ (ឬបន្សំបញ្ចូលគ្នានៃទាំងពីរនេះ)។
- "តារាងកម្រិតភាពក្រីក្ររបស់សហព័ន្ធ (FPL)" តារាងនៅក្នុងកម្មវិធី Lifechart របស់ Lifespan ដែលជួយនៅក្នុងការកំណត់ថាតើ អ្នក ជំងឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុដែរឬទេ ដោយផ្អែកលើមធ្យោបាយហិរញ្ញវត្ថុរបស់ពួកគេ នៅពេលប្រៀបធៀប ទៅនឹងគោលការណ៍ណែនាំភាពក្រីក្ររបស់សហព័ន្ធ។
- "ការគិតថ្លៃដុល" ចំនួនទឹកប្រាក់ដែលត្រូវបានរាយនាមនៅលើតារាងរាយបរិយាយការគិតថ្លៃនៃមន្ទីរស្ថាប័នមន្ទីរពេទ្យរបស់ Lifespan សម្រាប់សេវាកម្មដែលមានសិទ្ធិទទួលបាននៅក្រោម FAP។ របាយការណ៍វិក្កយបត្រគិតថ្លៃដែលត្រូវបានចេញដោយមន្ទីរពេទ្យ Lifespan សម្រាប់ការថែទាំដែលត្រូវបានធានារ៉ាប់រងនៅក្រោម FAP អាចនឹងផ្ទៀងផ្ទាត់ប្រាប់នូវការគិតថ្លៃដុលសម្រាប់ការថែទាំបែបនោះ ហើយអនុវត្តប្រាក់ឧបត្ថម្ភ ការបញ្ចុះតម្លៃ ឬការកាត់យកតាមកិច្ចសន្យាទៅលើការគិតថ្លៃដុល ឱ្យតែជាទឹកប្រាក់ពិតប្រាកដ ដែលបុគ្គលម្នាក់នោះទទួលបានសងត្រឡប់មកវិញក្នុងការបង់ថ្លៃទូទាត់តិចជាងការគិតយកថ្លៃដុលសម្រាប់ការណែនាំបែបនោះ។
- "ប្រាក់ចំណូល" រួមមានប្រាក់ឈ្នួល ប្រាក់ខែ ប្រាក់ចំណូលរកស៊ីដោយខ្លួនឯង ប្រាក់សំណងសម្រាប់ភាពអត់មានការងារធ្វើ ប្រាក់សំណងគ្រោះថ្នាក់ក្នុងការងារ ការបង់ថ្លៃទូទាត់មកពីរបបសន្តិសុខសង្គម ជំនួយសាធារណៈ អត្ថប្រយោជន៍អតីតយុទ្ធជន ជំនួយគាំ ពារកូន ប្រាក់អាហារកិច្ច ជំនួយផ្នែកអប់រំ អត្ថប្រយោជន៍របស់ជនរងគ្រោះរួចផុតពីគ្រោះថ្នាក់ ប្រាក់សោធននិវត្តន៍ ប្រាក់ចំណូល បានពីការចូលនិវត្តន៍ ការធានារ៉ាប់រងធម្មតា និងការបង់ថ្លៃទូទាត់ប្រាក់ចំណាច់ប្រចាំឆ្នាំ ប្រាក់ចំណូលមកពីអចលនទ្រព្យ និងសង្គមធានា ថ្លៃឈ្នួលផ្ទាល់ដែលបានទទួល ការប្រាក់/ប្រាក់ភាគលាភ និងប្រាក់ចំណូលមកពីប្រភពផ្សេងៗដទៃទៀត។
- "LifeChart" ប្រព័ន្ធឯកសារកំណត់ត្រាព័ត៌មានសុខភាពអឡិចត្រូនិចដែលមានលក្ខណៈផ្តុំបញ្ចូលគ្នារបស់ Lifespan។

- “ទ្រព្យសកម្មដែលអាចប្រើប្រាស់បាន” មានន័យថា ជាទ្រព្យសកម្មដែលអាចត្រូវបានបំប្លែងទៅជាសាច់ប្រាក់នៅក្នុងរយៈពេលដ៏ខ្លី

ដោយមានការបាត់បង់តម្លៃចិត្ត ឬគ្មានបាត់បង់តម្លៃ។ ឧទាហរណ៍រួមមាន៖ គណនីចរន្ត គណនីសន្សំ គោលនយោបាយធានារ៉ាប់រង (តម្លៃសាច់ប្រាក់) ភាគហ៊ុន គណនីបញ្ញើប្រាក់មានកាលកំណត់គណនីមូលនិធិសង្គមភាព និង 401K's/IRA's (ត្រូវតែឈានដល់អាយុ ចូលនិវត្តន៍អប្បបរមា ដើម្បីត្រូវបានចាត់ទុកថាមានលក្ខណៈអាចប្រើប្រាស់បានដោយងាយស្រួល)។

- “កម្មវិធីជំនួយវេជ្ជសាស្ត្រ” កម្មវិធីសហព័ន្ធ និងរដ្ឋរួមគ្នាដែលផ្តល់ជូនជាមួយនឹងតម្លៃវេជ្ជសាស្ត្រសម្រាប់បុគ្គលដែលមានប្រាក់ចំណូល និងធនធានមានកម្រិត។
- “ការថែទាំដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ” ត្រូវបានទទួលយកនៅក្នុងសៀវភៅណែនាំដែលយកជាសម្គាល់ របស់អ្នកផ្តល់សេវាកម្មក្នុងកម្មវិធី Medicaid នៃរដ្ឋ Rhode Island ថាជាសេវាកម្មវេជ្ជសាស្ត្រ សម្រាប់សាស្ត្រ ឬសេវាកម្មដទៃទៀតដែលត្រូវការសម្រាប់ការបង្ការ ការធ្វើវាតិវិធី ព្យាបាលឲ្យជាដាច់ ឬព្យាបាលស្ថានភាពដែលទាក់ទងនឹងសុខភាពរួមមានសេវាកម្មបែបនោះ ដែលចាំបាច់ ដើម្បីបង្ការការធ្លាក់ចុះ ដែលមានលក្ខណៈថយចុះនៅក្នុងស្ថានភាពសុខភាពវេជ្ជសាស្ត្រ ឬសុខភាពផ្លូវចិត្ត។
- “អ្នកជំងឺ” មានន័យថាមនុស្សទាំងឡាយដែលទទួលបានការថែទាំវេជ្ជសាស្ត្រដែលមានសិទ្ធិទទួលបានពីមន្ទីរពេទ្យ Lifespan។
- “អ្នកស្វៀមគិតគ្រប់គ្រងរបស់អ្នកជំងឺ (PFA)/អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុអ្នកជំងឺ (PFC)” និយោជិត Lifespan ដែល ជួយអ្នកជំងឺដែលបង់ថ្លៃដោយខ្លួនឯងជាមួយនឹងដំណើរការយល់ដឹង ហើយដាក់ពាក្យសុំជាមុនសម្រាប់ការធានារ៉ាប់រងវេជ្ជសាស្ត្រ ឬជំនួយហិរញ្ញវត្ថុ។
- “អ្នកជំងឺដែលមិនត្រូវបានធានារ៉ាប់រង” មានន័យថា បុគ្គលដែលមិនត្រូវបានធានារ៉ាប់រង មិនមានការធានារ៉ាប់រងភាគីទីបីដោយក្រុមហ៊ុន ធានារ៉ាប់រងពាណិជ្ជកម្មភាគីទីបី គម្រោង ERISA កម្មវិធីថែទាំសុខភាពរបស់សហព័ន្ធ (រួមមានដោយគ្មានការកម្រិតដែនកំណត់ កម្មវិធី Medicare, Medicaid, Rite Care និង Tricare) សំណងគ្រោះថ្នាក់ក្នុងការងារ ឬជំនួយភាគីទីបីដទៃទៀត ដើម្បីរ៉ាប់រងមួយភាគ ឬទាំងស្រុងទៅលើតម្លៃនៃការថែទាំ រួមមានការទាមទារសំណងប្រឆាំងនឹងភាគីទីបីដែលត្រូវបានរ៉ាប់រងដោយការធានារ៉ាប់រងដែលត្រូវបានជំនួសដោយ Lifespan លុះត្រាតែការបង់ថ្លៃទូទាត់ត្រូវបានធ្វើឡើងពិតប្រាកដដោយក្រុមហ៊ុនធានារ៉ាប់រងបែបនោះតែប៉ុណ្ណោះ។

1. **អ្នកជំងឺដែលមានសិទ្ធិទទួលបាន**៖ ភាពមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុនឹងត្រូវបានពិចារណាសម្រាប់បុគ្គលដែលមិនត្រូវបានធានារ៉ាប់រង មានការធានារ៉ាប់រងស្ទើរ មិនមានសិទ្ធិទទួលបានកម្មវិធីអត្ថប្រយោជន៍ថែទាំសុខភាពរបស់រដ្ឋាភិបាលណាមួយ និងដែលមិនអាចបង់ថ្លៃសម្រាប់ការថែទាំរបស់ពួកគេ ផ្អែកលើការកំណត់ទៅលើតម្លៃការហិរញ្ញវត្ថុដោយស្របទៅនឹង FAP របស់ Lifespan។ ការផ្តល់ជំនួយហិរញ្ញវត្ថុ គឺផ្អែកទៅលើការវាយតម្លៃអំពីតម្លៃការហិរញ្ញវត្ថុរបស់បុគ្គល ហើយនឹងមិនពិចារណាភាគីទីបីជាសក្តានុពលណាមួយ ដូចជាអាយុ ខ្សែស្រឡាយបុព្វបុរស ភេទ អត្តសញ្ញាណភេទ ពូជសាសន៍ ពណ៌សម្បុរ ដើមកំណើតជាតិសាសន៍ ទំនោរផ្លូវភេទ ស្ថានភាពអាពាហ៍ពិពាហ៍ ស្ថានភាពសង្គម ឬអន្តរប្រវត្តិ ឬការកាន់សាសនា ឬនៅលើមូលដ្ឋានដទៃទៀតណាមួយដូចដែលត្រូវបានហាមឃាត់ដោយច្បាប់សហព័ន្ធ រដ្ឋ ឬក្នុងតំបន់នោះឡើយ។

2. **ការគណនាទៅលើការបញ្ចុះតម្លៃ**៖ អ្នកជំងឺដែលមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុនៅក្រោម FAP នឹងមិនត្រូវបានគេចេញវិក្កយបត្រគិតថ្លៃលើសពី “ចំនួនដែលត្រូវបានចេញវិក្កយបត្រគិតថ្លៃតាមធម្មតា” (AGB) នោះឡើយ។ Lifespan ប្រើប្រាស់វិធីសាស្ត្រប្រមូលមើលទៅអនាគតនៅក្នុងការកំណត់ AGB ដែលត្រូវបានកំណត់និយមន័យដោយក្រុមប្រាក់ចំណូលផ្ទៃក្នុង ផ្នែកទី 501(r) ជាចំនួនដែលកម្មវិធី Medicare ឬ Medicaid នឹងសងមន្ទីរពេទ្យសម្រាប់ការថែទាំដែលត្រូវបានគេចេញវិក្កយបត្រគិតថ្លៃ (រួមមានទាំងចំនួនទឹកប្រាក់ដែលត្រូវបានសងដោយកម្មវិធី Medicare ឬ Medicaid និងចំនួនទឹកប្រាក់ដែលអ្នកទទួលបានអត្ថប្រយោជន៍នឹងទទួលបានសង្ខេបខ្លួនក្នុងការបង់ថ្លៃទូទាត់នៅក្នុងទម្រង់ជាសហបង់ថ្លៃ សហធានារ៉ាប់រង និងទឹកប្រាក់បន្តកសាមីជន) ប្រសិនបើអ្នកជំងឺជាអ្នកទទួលបានអត្ថប្រយោជន៍របស់កម្មវិធីថ្លៃសម្រាប់សេវាកម្មរបស់កម្មវិធី Medicare ឬកម្មវិធី Medicaid។ ការគណនា AGB ជាក់លាក់សម្រាប់មន្ទីរពេទ្យ Lifespan នីមួយៗដែលត្រូវបានធានារ៉ាប់រងនៅក្រោម FAP ត្រូវបានរាយនាមដូចតទៅនេះ៖

- **AGB របស់មន្ទីរពេទ្យ Emma Pendleton Bradley Hospital (EPBH)** - ចំនួនទឹកប្រាក់ដែលកម្មវិធី Medicaid នឹងសង EPBH សម្រាប់ការថែទាំដែលត្រូវបានចេញវិក្កយបត្រគិតថ្លៃ (រួមមានទាំងចំនួនដែលនឹងត្រូវបានសងដោយកម្មវិធី Medicaid និងចំនួនដែលអ្នកទទួលបានអត្ថប្រយោជន៍នឹងទទួលបានខុសត្រូវដោយផ្ទាល់ខ្លួនក្នុងការបង់ថ្លៃនៅក្នុងទម្រង់ជាសហបង់ថ្លៃ សហធានារ៉ាប់រង និងថ្លៃបន្ទុកសាមីជន) ប្រសិនបើអ្នកជំងឺជាអ្នកទទួលបានអត្ថប្រយោជន៍កម្មវិធី Medicaid។ ផ្អែកលើការគណនានេះ EPBH បានកំណត់ការបញ្ចុះតម្លៃដោយស្វ័យប្រវត្តិចំនួន 52% ទៅលើទាំងការគិតថ្លៃដុលសម្រាប់ការពិគ្រោះជំងឺក្រៅ និងការពិគ្រោះជំងឺក្នុងអំឡុងពេលស្នាក់នៅដែលចាប់នៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019 សម្រាប់អ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ FAP របស់ EPBH ។
- **AGB របស់សាធារណៈ Lifespan Physician Group, Inc. (LPG)** - ចំនួនទឹកប្រាក់ដែលកម្មវិធី Medicare នឹងសង LPG សម្រាប់ការថែទាំដែលត្រូវបានចេញវិក្កយបត្រគិតថ្លៃ (រួមមានទាំងចំនួនដែលនឹងត្រូវបានសងដោយកម្មវិធី Medicare និងចំនួនដែលអ្នកទទួលបានអត្ថប្រយោជន៍នឹងទទួលបានខុសត្រូវដោយផ្ទាល់ខ្លួនក្នុងការបង់ថ្លៃនៅក្នុងទម្រង់ជាសហបង់ថ្លៃ សហធានារ៉ាប់រង និងថ្លៃបន្ទុកសាមីជន) ប្រសិនបើអ្នកជំងឺជាអ្នកទទួលបានអត្ថប្រយោជន៍ពីសេវាកម្មបង់ថ្លៃរបស់កម្មវិធី Medicare។ ផ្អែកលើការគណនានេះ LPG បានកំណត់ការបញ្ចុះតម្លៃដោយស្វ័យប្រវត្តិចំនួន 67% ទៅលើការគិតថ្លៃដុលនៅក្នុងអំឡុងពេលស្នាក់នៅដែលចាប់នៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019 ទាក់ទងនឹងការថែទាំដែលត្រូវបានផ្តល់ជូនដោយអ្នកផ្តល់សេវាកម្ម LPG ទៅដល់អ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី FAP។
- **AGB របស់មន្ទីរពេទ្យ Newport Hospital (NH)** - ចំនួនទឹកប្រាក់ដែលកម្មវិធី Medicare នឹងសង NH សម្រាប់ការថែទាំដែលត្រូវបានចេញវិក្កយបត្រគិតថ្លៃ (រួមមានទាំងចំនួនដែលនឹងត្រូវបានសងដោយកម្មវិធី Medicare និងចំនួនដែលអ្នកទទួលបានអត្ថប្រយោជន៍នឹងទទួលបានខុសត្រូវដោយផ្ទាល់ខ្លួនក្នុងការបង់ថ្លៃនៅក្នុងទម្រង់ជាសហបង់ថ្លៃ សហធានារ៉ាប់រង និងថ្លៃបន្ទុកសាមីជន) ប្រសិនបើអ្នកជំងឺជាអ្នកទទួលបានអត្ថប្រយោជន៍ពីសេវាកម្មបង់ថ្លៃរបស់កម្មវិធី Medicare។ ផ្អែកលើការគណនានេះ NH បានកំណត់ការបញ្ចុះតម្លៃដោយស្វ័យប្រវត្តិចំនួន 81% ទៅលើការបញ្ចុះតម្លៃលើការគិតថ្លៃដុលសម្រាប់ការពិគ្រោះជំងឺក្រៅ និងការបញ្ចុះតម្លៃលើការពិគ្រោះជំងឺក្នុងដែលស្មើទៅនឹងអត្រា DRG របស់កម្មវិធី Medicare នៅក្នុងអំឡុងពេលស្នាក់នៅដែលចាប់នៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019 សម្រាប់អ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី FAP របស់ NH ។
- **AGB របស់មន្ទីរពេទ្យ Rhode Island Hospital / មន្ទីរពេទ្យហាសប្រូ (RIH)** - ចំនួនទឹកប្រាក់ដែលកម្មវិធី Medicare នឹងសង RIH សម្រាប់ការថែទាំដែលត្រូវបានចេញវិក្កយបត្រគិតថ្លៃ (រួមមានទាំងចំនួនដែលនឹងត្រូវបានសងដោយកម្មវិធី Medicare និងចំនួនដែលអ្នកទទួលបានអត្ថប្រយោជន៍នឹងទទួលបានខុសត្រូវដោយផ្ទាល់ខ្លួនក្នុងការបង់ថ្លៃនៅក្នុងទម្រង់ជាសហបង់ថ្លៃ សហធានារ៉ាប់រង និងថ្លៃបន្ទុកសាមីជន) ប្រសិនបើអ្នកជំងឺជាអ្នកទទួលបានអត្ថប្រយោជន៍ពីសេវាកម្មបង់ថ្លៃរបស់កម្មវិធី Medicare។ ផ្អែកលើការគណនានេះ RIH បានកំណត់ការបញ្ចុះតម្លៃដោយស្វ័យប្រវត្តិចំនួន 81% ទៅលើការគិតថ្លៃដុលសម្រាប់ការពិគ្រោះជំងឺក្រៅ និងការបញ្ចុះតម្លៃលើការពិគ្រោះជំងឺក្នុងដែលស្មើទៅនឹងអត្រា DRG របស់កម្មវិធី Medicare នៅក្នុងអំឡុងពេលស្នាក់នៅដែលចាប់នៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019 សម្រាប់អ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ FAP របស់ RIH។
- **AGB របស់មន្ទីរពេទ្យ Miriam Hospital (TMH)** - ចំនួនទឹកប្រាក់ដែលកម្មវិធី Medicare នឹងសង TMH សម្រាប់ការថែទាំដែលត្រូវបានចេញវិក្កយបត្រ គិតថ្លៃ (រួមមានទាំងចំនួនដែលនឹងត្រូវបានសងដោយកម្មវិធី Medicare និងចំនួនដែលអ្នកទទួលបានអត្ថប្រយោជន៍នឹងទទួលបានខុសត្រូវដោយផ្ទាល់ខ្លួនក្នុងការបង់ថ្លៃនៅក្នុងទម្រង់ជាសហបង់ថ្លៃ សហធានារ៉ាប់រង និងថ្លៃបន្ទុកសាមីជន) ប្រសិនបើអ្នកជំងឺជាអ្នកទទួលបានអត្ថប្រយោជន៍ពីសេវាកម្មបង់ថ្លៃរបស់កម្មវិធី Medicare។ ផ្អែកលើការគណនានេះ TMH បានកំណត់ការបញ្ចុះតម្លៃដោយស្វ័យប្រវត្តិចំនួន 81% ទៅលើការគិតថ្លៃដុលសម្រាប់ការពិគ្រោះជំងឺក្រៅ និងការបញ្ចុះតម្លៃលើការពិគ្រោះជំងឺក្នុងដែលស្មើទៅនឹងអត្រា DRG របស់កម្មវិធី Medicare នៅក្នុងអំឡុងពេលស្នាក់នៅដែលចាប់នៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019 សម្រាប់អ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ FAP របស់ TMH។

ត្រូវដោយផ្ទាល់ខ្លួនក្នុងការបង់ថ្លៃនៅក្នុងទម្រង់ជាសហបង់ថ្លៃ សហធានារ៉ាប់រង និងថ្លៃបន្ទុកសាមីជន) ប្រសិនបើអ្នកជំងឺជាអ្នក ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មបង់ថ្លៃរបស់កម្មវិធី Medicare។ ផ្អែកលើការគណនានេះ TMH បានកំណត់ការបញ្ចុះតម្លៃដោយស្វ័យប្រវត្តិចំនួន 81% ទៅលើការគិតថ្លៃដល់សម្រាប់ការពិគ្រោះជំងឺក្រៅ និងការបញ្ចុះតម្លៃសម្រាប់ការពិគ្រោះជំងឺក្នុងដែលស្មើទៅនឹងអត្រា DRG របស់កម្មវិធី Medicare នៅក្នុងអំឡុងពេលពេលដែលចាប់ពីថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019 សម្រាប់អ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ FAP របស់ TMH។

ការបញ្ចុះតម្លៃទាំងនេះអនុវត្តទៅលើអ្នកជំងឺដែលមិនត្រូវបានធានារ៉ាប់រងទាំងអស់ ឲ្យតែជាជំនួយហិរញ្ញវត្ថុមិនបានរាំងឧបសម្ព័ន្ធភាពអ្នកជំងឺម្នាក់ៗក្នុងការ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី Medicaid របស់រដ្ឋ។

បន្ថែមពីនេះ អ្នកជំងឺដែលមានសិទ្ធិទទួលបានដែលប្រាក់ចំណូលក្រុមគ្រួសាររបស់គេស្ថិតនៅក្នុងរង្វង់ 0% និង 200% នៃគោលការណ៍ណែនាំភាពក្រីក្រសហព័ន្ធ (FPG) ដូចដែលត្រូវបានកំណត់ដោយក្រសួងសុខាភិបាល និងក្រសួងសេវាកម្មសង្គមរបស់រដ្ឋអាមេរិក ទទួលបានជំនួយហិរញ្ញវត្ថុដែលត្រូវបានបញ្ចុះ តម្លៃពេញទាំងស្រុងនៅលើការថែទាំរបស់ពួកគេ។ គ្មានចំនួនទឹកប្រាក់នៃសេវាកម្មដែលត្រូវបានផ្តល់ជូនដោយ Lifespan អាចចេញវិក្កយបត្រគិតថ្លៃបានទៅ លើអ្នកជំងឺនៅក្នុងដំណើរសាច់រឿងនេះឡើយ។

អ្នកជំងឺដែលមានសិទ្ធិទទួលបានដែលប្រាក់ចំណូលក្រុមគ្រួសាររបស់គេស្ថិតនៅក្នុងរង្វង់ 201%-300% នៃ FPG ទទួលបានជំនួយហិរញ្ញវត្ថុដែលត្រូវបាន បញ្ចុះតម្លៃមួយផ្នែកដែលលើសពីចំនួនទឹកប្រាក់ដែលត្រូវបានកំណត់ដោយ Lifespan ដោយប្រើប្រាស់វិធីសាស្ត្រប្រមូលមើលទៅអនាគត។ សូមមើលផ្នែក បន្ថែមទី 1 សម្រាប់អត្រាដែលមានភាពបត់បែនដែលរៀបរាប់លម្អិតអំពីការគណនាបញ្ចុះតម្លៃបន្ថែមទាំងនេះ និងចូលមើលគេហទំព័រ <https://aspe.hhs.gov/poverty-guidelines> សម្រាប់អត្រា FPG នាពេលបច្ចុប្បន្ន។ អ្នកជំងឺដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការបញ្ចុះតម្លៃ FAP តិចជាង 100% អាចនឹងត្រូវបានផ្តល់ជូននូវផែនការបង់ថ្លៃទូទាត់ – សូមមើល គោលនយោបាយបង់ថ្លៃទូទាត់របស់អ្នកជំងឺ Lifespan ។

កត្តាមួយផ្សេងទៀតដែលត្រូវបានពិចារណានៅពេលកំណត់ជំនួយហិរញ្ញវត្ថុ គឺទ្រព្យសកម្មដែលអាចប្តូរយកប្រាក់ដោយងាយដែលកាន់កាប់ជាមួយសិទ្ធិដោយ អ្នកជំងឺ។ ភាពជាម្ចាស់កម្មសិទ្ធិនៃកម្រិតទ្រព្យសកម្មដែលអាចប្តូរយកប្រាក់ដោយងាយមួយចំនួនអាចនឹងនាំឲ្យមានការបដិសេធនៃជំនួយហិរញ្ញវត្ថុ បើទោះបីជា អ្នកជំងឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្រោមការកំណត់ FPG ដែលត្រូវបានបកស្រាយពិពណ៌នាពីមុននេះក៏ដោយ។ ប្រសិនបើអ្នកជំងឺម្នាក់បានបើក ទម្លាយបង្ហាញនៅក្នុងពាក្យសុំ FAP របស់ពួកគេថាគេគ្មានប្រាក់ចំណូលក្រុមគ្រួសារ នោះផ្នែកសេវាកម្មហិរញ្ញវត្ថុអ្នកជំងឺរបស់ Lifespan នឹង តម្រូវឲ្យមានព័ត៌មានដែលគាំទ្រថាគេត្រូវការប្រចាំថ្ងៃត្រូវបានបំពេញឆ្លើយតបដោយរបៀបណា។ Lifespan ត្រួតពិនិត្យមើលឡើងវិញនូវរាល់ពាក្យសុំដែលបំពេញច្រើនទាំងអស់ដែលត្រូវបានដាក់ជូន និងកំណត់ភាពមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុដោយស្របទៅនឹង FAP របស់ Lifespan។ ពាក្យសុំដែលមិនពេញលេញនឹងមិនត្រូវបានពិ ចារណាឡើយ។ យ៉ាងនេះក្តី អ្នកដាក់ពាក្យសុំដែលបានដាក់បញ្ជូនពាក្យសុំមិនពេញលេញនឹងត្រូវបានជម្រាបជូនដំណឹងអំពីស្ថានភាពនេះ ហើយត្រូវបាន ផ្តល់ឱកាសក្នុងការផ្តល់ឯកសារ/ព័ត៌មានដែលនៅមិនទាន់ជាច្រើន ឬដែលបាត់ ដើម្បីបញ្ចប់ដំណើរការដាក់ពាក្យសុំ។

ក្នុងករណីដែលអ្នកជំងឺបដិសេធផែនការចេញពីមន្ទីរពេទ្យប្រកបដោយសុវត្ថិភាពផ្នែកវេជ្ជសាស្ត្រ និងដីសមស្រប ហើយមិនបានឈានដល់កិច្ចព្រមព្រៀងគ្នា ទេនោះ Lifespan នឹងឲ្យអ្នកជំងឺទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុសម្រាប់ការសម្រាកស្នាក់នៅក្នុងមន្ទីរពេទ្យជាបន្ត ហើយអ្នកជំងឺនឹងមិនមានលក្ខណៈសម្បត្តិគ្រ ប់គ្រាន់សម្រាប់ការថែទាំសង្គ្រោះបន្ទាន់ ឬការថែទាំដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រដោយឥតគិតថ្លៃ ឬបញ្ចុះតម្លៃនៅក្រោម FAP នោះឡើយ។

- 3. **សេវាកម្មដែលមានសិទ្ធិទទួលបាន៖** សេវាកម្មដែលមានសិទ្ធិទទួលបានរួមមានសេវាកម្មដែលត្រូវបានផ្តល់ជូន និងចេញវិក្កយបត្រគិតថ្លៃដោយ Lifespan រួមមានតែមិនកំណត់ត្រឹមតែការថែទាំសង្គ្រោះបន្ទាន់ និងការថែទាំដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រចំពោះអ្នកជំងឺដែលមិនត្រូវបានធានារ៉ាប់រង ធានារ៉ាប់រងមិន គ្រប់គ្រាន់ មិនមានសិទ្ធិទទួលបានកម្មវិធីអត្ថប្រយោជន៍ការថែទាំសុខភាពរដ្ឋាភិបាលណាមួយ និងមិនអាចបង់ថ្លៃសេវាកម្មថែទាំសុខភាពរបស់ពួកគេបាន។ សូមកត់សម្គាល់ថា FAP អនុវត្តតែចំពោះសេវាកម្មដែលត្រូវបានចេញវិក្កយបត្រគិតថ្លៃដោយ Lifespan តែប៉ុណ្ណោះ។ សេវាកម្មដទៃទៀតដែលត្រូវបានចេញ វិក្កយបត្រគិតថ្លៃដាច់ដោយឡែកដោយអ្នកផ្តល់សេវាកម្មដទៃទៀតដូចជាគ្រូពេទ្យ ឬមន្ទីរពិសោធន៍ដែលមិនជាប់ជាសម្ព័ន្ធសាជាមួយ Lifespan

គឺមិនមានសិទ្ធិឡើយនៅក្រោម FAP។ សូមមើលផ្នែកបន្ថែមទី II សម្រាប់ការវាយតម្លៃក្រុមអ្នកផ្តល់សេវាកម្មជាត្រូវបានផ្តល់ជូនការថែទាំសង្គ្រោះបន្ទាន់ ឬការថែទាំដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យ Lifespan និងដែលមិនត្រូវបានធានារ៉ាប់រងនៅក្រោម FAP របស់ Lifespan។

4. **សេវាកម្មដែលមិនមានទទួលបាន៖** សេវាកម្មខ្លះដែលត្រូវបានផ្តល់ជូនដោយ Lifespan មិនត្រូវបានធានារ៉ាប់រងនៅក្រោម FAP របស់ Lifespan ឡើយ។ PFAs/PFCs ត្រូវបានផ្តល់ជូននៅកន្លែងដែលជាសម្ព័ន្ធសាខានីមួយៗ ហើយមានដើម្បីផ្តល់ជូនការណែនាំបង្ហាញផ្លូវតាមដែលត្រូវការ ដើម្បីកំណត់ភាព មានសិទ្ធិទទួលបានសេវាកម្មមិនមែនសង្គ្រោះបន្ទាន់ ឬដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រដែលត្រូវបានធានារ៉ាប់រងនៅក្រោម FAP។ សេវាកម្មដែលមិនមានសិទ្ធិ ទទួលបានជំនួយហិរញ្ញវត្ថុរួមមាន ប៉ុន្តែមិនកំណត់ត្រឹមតែ៖

សម្ព័ន្ធសាខារបស់ Lifespan ទាំងអស់-

- ថ្លៃឈ្នួលត្រូវបានទាមទារ រួមមាន៖ ការគិតថ្លៃសម្រាប់ការបកប្រែភាសានៃការធ្វើតេស្ត/ការថតកាំរស្មីដូចជា ថ្លៃថ្នល់ និងសេវាកម្មដទៃទៀត ទាំងអស់ដែលត្រូវបានផ្តល់ជូនដោយអ្នកផ្តល់សេវាកម្មដែលមិនមែនរបស់ Lifespan
- ការវះកាត់កែសម្ផស្ស និងសេវាកម្មទាក់ទងនឹងការវះកាត់កែសម្ផស្ស

មន្ទីរពេទ្យ Lifespan Physician Group, Inc.-

- កាចាក់ម្ជុលវិទ្យាសាស្ត្រ
- ថ្នាក់បង្រៀនអំពីជីវិតកុមារ
- សេវាកម្មចាប់សរសៃ
- ការកែតុនកញ្ចក់កែវភ្នែក
- ការទាញយកទងធ្វើតចេញ
- ការព្យាបាលដោយកាំរស្មីឡាស៊ែរ
- ថ្នាក់បង្រៀនវេជ្ជសាស្ត្ររបៀបរស់នៅរួមមានការធ្វើលំហាត់ប្រាណដើម្បីសុខភាព ការរៀបចំផែនការរស់នៅ ម៉ាស្សា ហាត់យូហ្គា សេវាកម្មស្រួស ឆ្ពោះតាមការប្រឹក្សា។ល។
- ផលិតផលថែទាំស្បែក
- ការពារពោះជំនួសគេ

មន្ទីរពេទ្យ Newport Hospital -

- កម្មវិធីរក្សាការស្តារនីតិសម្បទារបៀបផ្ទះ គឺមានសិទ្ធិទទួលបានការកាត់បន្ថយថ្លៃឈ្នួលនៅពេលបំពេញបានគ្រប់តាមលក្ខណៈវិនិច្ឆ័យគោល ការណែនាំវេជ្ជសាស្ត្រដែលត្រូវបានបង្កើតឡើង

មន្ទីរពេទ្យ Rhode Island Hospital /មន្ទីរពេទ្យកុមារ Hasbro -

- កែវពាក់ជាប់នឹងគ្រាប់ភ្នែក
- ទម្រង់ការទទួលស្គាល់ រួមមាន -
 - ពុម្ពស្រាបការពារផ្ទៃទំពារសម្រាប់ការទាំសង្គ្រោះធូលី
 - សន្លឹកធូលីស្រាបពាសលើធូលីពិតដែលផលិតដោយមន្ទីរពិសោធន៍

- គ្រឿងធ្មេញសម្រាប់ភ្ជាប់ផ្លូវបំពេញចន្លោះធ្មេញបាក់ដែលមិនអាចដោះចេញចូលបានចំនួនបួនឯកតា ឬច្រើនជាងនេះ
- ការដាំបង្គោលធ្មេញ
- ការធ្វើឲ្យធ្មេញស
- ការព្យាបាលពត់តម្រង់ធ្មេញ
- ការប៉ះធ្មេញផ្នែកខាងក្រោយដោយសារធាតុអន្តរាគមន៍ពណ៌ដូចធ្មេញ។
- ឧបករណ៍ជំនួយការស្តាប់ កម្មវិធីព្យាបាលស្តាប់នីតិសម្បទាទាំងបង្អស់ទៅលើកុមារ
 - ស្វ័យធ្វើទៅកាន់មណ្ឌលស្តាប់នីតិសម្បទាដោយការហាត់កីឡា
- ទម្រង់ការទទួលស្គាល់ដូចតទៅនេះនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចុះតម្លៃចំនួន 50% ចំនួនទឹកប្រាក់ដែលត្រូវបានចេញវិក្កយបត្រតាមធម្មតា-
 - ការថតកាំរស្មីអ៊ីចជាប់បណ្តាក់លើគ្រប់ធ្មេញទាំងអស់ពេញក្នុងមាត់សម្រាប់ការរៀបចំគម្រោងព្យាបាលដ៏ពេញលេញគ្រប់ជ្រុងជ្រោយ
 - ធ្មេញសិប្បនិម្មិតពេញក្រាស់ទាំងក្រាស់លើ និងក្រាស់ក្រោម
 - ធ្មេញសិប្បនិម្មិតមិនពេញក្រាស់ទាំងក្រាស់លើ និងក្រាស់ក្រោម
 - ការកាសសម្អាតជុំវិញធ្មេញ និងការកាសសម្អាតជុំវិញឫសធ្មេញ
 - ការវះកាត់ចនាសម្ព័ន្ធជុំវិញធ្មេញ
 - ការបន្តបញ្ជូនសិប្បនិម្មិតធ្វើពីលោហៈវាលយបញ្ចូលគ្នាជាមួយព័រស៊ីឡែន និងការដាំបង្គោលចន្លោះគ្រឹះធ្មេញ
 - ការព្យាបាលបង្ការជំងឺ (ការសម្អាត)
 - ការស្តារឲ្យប្រសើរដូចដើមវិញ (ការប៉ះធ្មេញដោយទឹកអន្តរាគមន៍លោហៈ និងការប៉ះដោយទឹកអន្តរាគមន៍សេដ្ឋកិច្ចសាច់ធ្មេញ)។ ការលើកលែង
 - ការបញ្ចុះតម្លៃ 100% ត្រូវបានអនុញ្ញាត ប្រសិនបើត្រូវបានណែនាំបញ្ជូនមកពីមន្ទីរព្យាបាលជំងឺមហារីក-ដុំសាច់ ផ្សារសរីរាង្គ និងលោកជំនាញមុខរបស់ Lifespan
 - ការប៉ះបំពេញនូវបណ្តាលធ្មេញដែលខូច
 - សេវាកម្មមជ្ឈមណ្ឌលទទួលស្គាល់ Samuels Sinclair

មន្ទីរពេទ្យ Miriam Hospital -

- សេវាកម្មរក្សាការស្តាប់នីតិសម្បទាបេះដូង និងការគ្រប់គ្រងទម្ងន់អាចនឹងត្រូវបានកំណត់ថា ជាសេវាកម្មវេជ្ជសាស្ត្រចាំបាច់ ប្រសិនបើលក្ខណៈវិនិច្ឆ័យគោលការណ៍ណែនាំវេជ្ជសាស្ត្រដែលបានបង្កើតឡើងត្រូវបានបំពេញបានគ្រប់ដោយឯកសារដែលតម្រូវឲ្យមានដែលដាក់លាក់ចំពោះកម្មវិធី។
-

5. របៀបដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ៖

ឯកសារដាក់ពាក្យសុំ FAP និង FAP របស់ Lifespan អាចរកបានដោយការមានវត្តមានផ្ទាល់នៅទីតាំងស្ថាប័នមន្ទីររបស់មន្ទីរពេទ្យ Lifespan ដូចខាងក្រោម៖

- មន្ទីរពេទ្យ Rhode Island Hospital ការិយាល័យអ្នកតស៊ូមតិគាំទ្រអ្នកជំងឺ 593 Eddy Street, Providence, RI 02903
- មន្ទីរពេទ្យ Miriam Hospital ការិយាល័យអ្នកតស៊ូមតិគាំទ្រអ្នកជំងឺ 164 Summit Avenue, Providence, RI 02906
- មន្ទីរពេទ្យ Newport Hospital ការិយាល័យអ្នកតស៊ូមតិគាំទ្រអ្នកជំងឺ 11 Friendship Street, Newport, RI 02840
- មន្ទីរពេទ្យ Emma Pendleton Bradley Hospital ការិយាល័យទទួលទូលច្បាប់មន្ទីរពេទ្យ 1011 Veterans Memorial Parkway, East Providence, RI 02915

FAP របស់ Lifespan ក៏អាចរកបានផងដែរដោយឥតគិតថ្លៃដោយការស្នើសុំតាមប្រៃសណីយ៍ដោយប្រើប្រាស់អាសយដ្ឋានមួយនៃអាសយដ្ឋានរបស់ស្ថាប័នមន្ទីររបស់មន្ទីរពេទ្យដែលត្រូវបានរាយនាមខាងលើ។ អ្នកជំងឺអាចចូលទៅកាន់គេហទំព័រ <https://www.lifespan.org/financial-assistance> ដើម្បីទទួលបានព័ត៌មាន និងទម្រង់បែបបទដែលចាំបាច់ទាំងអស់។ សំណើសុំឯកសារឲ្យធ្វើតាមប្រៃសណីយ៍អាចត្រូវបានធ្វើឡើងដោយហៅទូរស័ព្ទទៅកាន់ការិយាល័យហិរញ្ញវត្ថុអ្នកជំងឺរបស់ Lifespan តាមរយៈលេខ (401) 444-6949។

ជំនួយក្នុងការបំពេញទម្រង់បែបបទពាក្យសុំអាចរកបានតាមរយៈ PFAs/PFCs របស់ Lifespan។ អ្នកជំងឺ /ក្រុមគ្រួសារអ្នកជំងឺអាចនឹងកំណត់កាលវិភាគ ណាត់ជួប ឬដើរចូល ដើម្បីជួប PFA/PFC បាន។ អ្នក

ជំងឺក៏អាចទទួលបានជំនួយផងដែរដោយហៅទូរស័ព្ទមកផ្នែកសេវាកម្មអភិវឌ្ឍន៍របស់សេវាកម្មហិរញ្ញវត្ថុអ្នក

ជំងឺនៅពេលពួកគេបានទទួលវិក្កយបត្រសម្រាប់ការគិតថ្លៃដែលជាប់ចំណាយពីមុនមក។ នៅក្នុងការបំពេញពាក្យសុំ អ្នកជំងឺគ្រប់រូបទាំងអស់ត្រូវបានស្នើសុំ ឲ្យផ្តល់នូវព័ត៌មានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ យើងយល់ថា មិនមែនគ្រប់ចំណុចទាំងអស់ដែលត្រូវបានរាយនាមនៅក្នុងពាក្យសុំ FAP សុទ្ធ តែអនុវត្តត្រូវចំពោះគ្រប់អ្នកជំងឺទាំងអស់នោះឡើយ សូមផ្តល់គ្រប់ចំណុចទាំងអស់ដែលអនុវត្តត្រូវចំពោះស្ថានភាពនីមួយៗរបស់អ្នកទៅកាន់ PFA/PFC។ សូមមើលផ្នែកបន្ថែមទី III សម្រាប់ការរាយនាមនៃទីតាំងរបស់ Lifespan ទាំងអស់ដែល PFAs និង PFCs អាចរកបាន។

សូមធ្វើតាមប្រសាសន៍នូវពាក្យសុំដែលបំពេញរួច ឬយកមកជូនដោយផ្ទាល់ (ជាមួយនឹងរាល់គ្រប់ឯកសារ/ព័ត៌មានទាំងអស់ដែលត្រូវបានបញ្ជាក់នៅក្នុង សេចក្តីណែនាំរបស់ពាក្យសុំ) ទៅកាន់អាសយដ្ឋានរបស់មន្ទីរស្ថាប័នមន្ទីរពេទ្យ Lifespan ណាមួយដែលត្រូវបានរាយនាមខាងលើ។

ពលរដ្ឋនៅក្នុងរដ្ឋ Rhode Island - ពលរដ្ឋនៅក្នុងរដ្ឋ ដូចដែលត្រូវបានកំណត់និយមន័យដោយផ្នែក 1.30 នៃច្បាប់ និងបទបញ្ញត្តិរដ្ឋ Rhode Island ទាក់ទងនឹងការបម្រុងមន្ទីរពេទ្យ (R29-17.14 HCA) ត្រូវបានស្នើសុំឲ្យផ្តល់កត្តាតាំងនៃពលរដ្ឋនៅក្នុងរដ្ឋ។ ប្រសិនបើមិនមានអត្តសញ្ញាណប័ណ្ណមានបិទ រូបថតដែលចេញជូនដោយរដ្ឋាភិបាលទេ នោះកិច្ចព្រមព្រៀងជួលផ្ទះ វិក្កយបត្រសេវាកម្មសាធារណៈ ឬទូរស័ព្ទនាពេលថ្មីៗនេះ ឬឯកសារស្រដៀងគ្នាដែលមាន អាសយដ្ឋានរបស់រដ្ឋ Rhode Island អាចនឹងត្រូវបានដាក់បញ្ចូល។ អ្នកដាក់ពាក្យសុំត្រូវបានស្នើសុំឲ្យផ្តល់នូវព័ត៌មានប្រាក់ចំណូលគ្រួសារ ឬ "កត្តាតាំងនៃ ប្រាក់ចំណូល" តាមរយៈឯកសារដូចតទៅនេះឲ្យបានច្រើនតាមដែលអាចនឹងអនុវត្តបាន ឬតាមដែលមាន៖ ទម្រង់បែបបទ W-2 ទម្រង់បែបបទពន្ធប្រចាំឆ្នាំថ្មីៗបំផុត (សហព័ន្ធ) ចុងកន្ទុយបង្កាន់ដៃប្រាក់ខែថ្មីៗបំផុត (យ៉ាងហោចណាស់ពី (2) ជាប់គ្នាបន្តបន្ទាប់) ច្បាប់ចម្លងនៃរបាយការណ៍គណនីសន្សំ និង/ឬគណនីចរន្ត ច្បាប់ចម្លងនៃអត្តសញ្ញាណកម្មមានបិទរូបថតដែលចេញជូនដោយរដ្ឋាភិបាល និងឯកសារប្រាក់ចំណូលដទៃទៀតណាមួយដូចជាច្បាប់ចម្លងនៃមូលប្បទានប័ត្រសម្រាប់អត្ថប្រយោជន៍អតីតយុទ្ធជន។ ក៏ត្រូវបានស្នើសុំផងដែរនោះគឺ លិខិតបដិសេធនាមួយដែលអាចនឹងត្រូវបានចេញដោយកម្មវិធីជំនួយវេជ្ជសាស្ត្រ ឬកម្មវិធី Healthsource Rite Care។ ក្នុងនាមជាចំណែកមួយនៃដំណើរការរបស់ Lifespan អ្នកជំងឺអាចនឹងត្រូវបានគេសុំឲ្យដាក់ពាក្យសុំជំនួយវេជ្ជសាស្ត្រ ប្រសិនបើពួកគេមានសិទ្ធិទទួលបាន ហើយមិនដែលបានធ្វើបែបនោះពីមុនមក។ សូមកត់សម្គាល់ថាភាពមិនមានសិទ្ធិទទួលបានអាចនឹងត្រូវបានកំណត់ជាមុនដោយអ្នក តស៊ូមតិគាំទ្រហិរញ្ញវត្ថុអ្នកជំងឺ /អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុអ្នកជំងឺ សម្រាប់អ្នកជំងឺអស់ទាំងឡាយណាដែលមិនបំពេញបានទៅតាមលក្ខខណ្ឌ ទាមទាររបស់ជំនួយវេជ្ជសាស្ត្រយ៉ាងច្បាស់ក្រឡេក។ (ការលើកលែង៖ នៅក្នុងស្ថានភាពដែលមិនមានប្រាក់ចំណូល លិខិតស្វ័យប្រកាស មានចុះហត្ថ លេខាមកពីអ្នកជំងឺ ឬជនដែលគាំទ្រអ្នកជំងឺអាចនឹងត្រូវបានគេទទួលយក។)

ពលរដ្ឋមិននៅក្នុងរដ្ឋ Rhode Island - អ្នកដាក់ពាក្យសុំត្រូវបានស្នើសុំឲ្យផ្តល់នូវព័ត៌មានប្រាក់ចំណូលគ្រួសារ ឬ "កត្តាតាំងនៃប្រាក់ចំណូល" តាមរយៈ ឯកសារដូចតទៅនេះឲ្យបានច្រើនតាមដែលអាចអនុវត្តបាន ឬតាមដែលមាន៖ ទម្រង់បែបបទ W-2 ទម្រង់បែបបទពន្ធប្រចាំឆ្នាំថ្មីៗបំផុត (សហព័ន្ធ) ចុងកន្ទុយបង្កាន់ដៃប្រាក់ខែថ្មីៗបំផុត (យ៉ាងហោចណាស់ពី (2) បន្តបន្ទាប់គ្នា) ច្បាប់ចម្លងរបាយការណ៍គណនីសន្សំ និង/ឬគណនីចរន្តណាមួយ ឬច្បាប់ចម្លងនៃការកំណត់អត្តសញ្ញាណមានបិទរូបថតចេញដោយរដ្ឋាភិបាល។ ប្រសិនបើអ្នកជំងឺមានលេខបេឡាសន្តិសុខសង្គម (SSN)/លេខសម្គាល់ អត្តសញ្ញាណពន្ធអាករ (TIN) ហើយអ្នកជំងឺមិនបានដាក់ជូនពន្ធអាករ យើងអាចនឹងស្នើសុំការអនុញ្ញាត ដើម្បីទទួលបាននូវរបាយការណ៍ពន្ធអាករ។ អ្នកជំងឺដែលគ្មានលេខបេឡាសន្តិសុខសង្គម (SSN) ឬលេខ TIN គួរផ្តល់នូវលិខិតមួយដែលពន្យល់ពីស្ថានភាពរស់នៅរបស់ពួកគេ និងលិខិតមកពីអ្នកដែលកំពុងឧបត្ថម្ភជ្រោមជ្រែងគេ រួមមានក៏តាំងនៃលំនៅដ្ឋាន។ លិខិតបែប នោះគួរត្រូវបានចុះហត្ថលេខានៅក្រោមច្បាប់ទោសនៃការផ្តល់ព័ត៌មានមិនពិត។

ការលើកលែង - អ្នកជំងឺនៃរដ្ឋ Massachusetts ដែលត្រូវបានផ្ទេរទៅកាន់ផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ RIH ឬ TMH ឬទៅកាន់ផ្នែកថែទាំដោយគិលានុប្បដ្ឋាករបែបពិគ្រោះជំងឺក្នុងតាមរយៈមជ្ឈមណ្ឌលថែទាំរបស់សហភាពដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុសម្រាប់សេវាកម្មទាំងពីរបន្ថែមពីលើការតាមដានបន្តបែបពិគ្រោះជំងឺក្រៅដែលទាក់ទងទៅនឹងធាតុនីមួយៗ។ អ្នកជំងឺដែលអាចនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធី Mass Health ត្រូវតែដាក់ពាក្យ ហើយប្រសិនបើពួកគេត្រូវបានគេបដិសេធ អាចដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុបាន។

ជនជាតិបរទេសដែលមកធ្វើទស្សនកិច្ច- អ្នកដាក់ពាក្យសុំត្រូវបានស្នើសុំឲ្យផ្តល់នូវព័ត៌មានពីប្រាក់ចំណូលគ្រួសារ ឬ "ភស្តុតាងនៃប្រាក់ចំណូល" តាមរយៈឯកសារដូចតទៅនេះឲ្យបានច្រើនតាមដែលអាចអនុវត្តបាន ឬតាមដែលមាន៖ ច្បាប់ចម្លងនៃលិខិតឆ្លងដែន និងទិដ្ឋាការ (តាមដែលអាចនឹងអនុវត្តទៅបាន) និងលិខិតស្នើសុំប្រកាសដែលពន្យល់នូវប្រាក់ចំណូលពួកគេពីប្រទេសប្រភពដើមរបស់ពួកគេ និងលិខិតស្នើសុំប្រកាសដែលពន្យល់ពីការរៀបចំសម្រាប់ការឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុដែលពួកគេអាចនឹងមានក្នុងខណៈកំពុងស្នាក់នៅក្នុងសហរដ្ឋអាមេរិក។ លិខិតបែបនោះ គួរតែត្រូវបានចុះហត្ថលេខាព្រមច្បាប់ស្តីពីការពោលពាក្យមិនពិត។

អ្នកជំងឺដែលគ្មានផ្ទះសម្បែង- អ្នកជំងឺគ្មានផ្ទះសម្បែងដែលត្រូវបានផ្តល់ការថែទាំនៅបន្ទប់សង្គ្រោះបន្ទាន់នឹងត្រូវតែបំពេញ និងចុះហត្ថលេខាលើពាក្យសុំជំនួយហិរញ្ញវត្ថុ (FAP)។ ឯកសារមិនចាំបាច់នោះឡើយ នៅពេលដែលការថែទាំត្រូវបានផ្តល់ជូន។ ពាក្យសុំនេះមានសុពលភាពសម្រាប់ការជួបពិគ្រោះនៅផ្នែកសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ។ ប្រសិនបើអ្នកជំងឺជាអ្នកគ្មានផ្ទះសម្បែង នោះ PFA/PFC នឹងរក្សាការប្រកាសនៃមូលនិធិពីកម្មវិធីសេសដែលអាចនឹងមានដោយផ្អែកលើមូលដ្ឋានអ្នកជំងឺម្នាក់ៗ។ ប្រសិនបើអ្នកជំងឺមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីណាមួយទេ ពាក្យសុំជំនួយហិរញ្ញវត្ថុ (FAP) នឹងត្រូវបានបំពេញ ហើយអ្វីដូចតទៅនេះនឹងត្រូវបានភ្ជាប់មកជាមួយ៖ ច្បាប់ចម្លងនៃអត្តសញ្ញាណប័ណ្ណមានបិទបិទបិទបិទ (អាចនឹងត្រូវបានចេញដោយរដ្ឋាភិបាល ឬអង្គភាពទីជម្រក) លិខិតមកពីទីជម្រកប្រសិនបើមាន លិខិតស្នើសុំប្រកាសពីអ្នកជំងឺដែលពន្យល់ពីរបៀបដែលគាត់គាំទ្រខ្លួនឯងផ្ទាល់ របាយការណ៍ឥណទានមួយប្រសិនបើមាន ច្បាប់ចម្លងនៃសំណុំបែបបទពន្ធអាករសហព័ន្ធដែលត្រូវបានបំពេញនាពេលថ្មីៗបំផុតរបស់ពួកគេ ប្រសិនបើមាន និងចុងក្នុងបង្គោលដៃប្រាក់ខែពីខែបន្តបន្ទាប់គ្នាថ្មីៗបំផុត ប្រសិនបើមាន។

- 6. **ការចាត់ចែងដំណើរការ**- រាល់គ្រប់ការដាក់ពាក្យសុំដែលបំពេញចប់សព្វគ្រប់ទាំងអស់ជាមួយនឹងឯកសារគាំទ្រនឹងត្រូវបានថតស្កេនចូលទៅក្នុងប្រព័ន្ធឯកសារកំណត់ត្រាសុខភាពអេឡិចត្រូនិច LifeChart របស់ Lifespan។ រាល់ពាក្យសុំដែលត្រូវបានអនុម័តយល់ព្រម ឬបដិសេធត្រូវបានចាត់ទុកជាឯកសារនៅក្នុង LifeChart។ ប្រសិនបើការដាក់ពាក្យសុំត្រូវបានឯកភាពយល់ព្រមទាំងស្រុងដោយផ្នែក ឬមិនមានជំនួយហិរញ្ញវត្ថុទេ នោះតារាង FPL ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញលទ្ធផលរបស់ជំនួយហិរញ្ញវត្ថុ (FAP) និងកាលបរិច្ឆេទចូលជាធរមានដែលត្រូវបានបន្ថែមសម្រាប់រយៈកាលធានារ៉ាប់រងដែលត្រូវបានឯកភាពយល់ព្រមរបស់ FAP។ PFAs PFCs និងសមាជិកបុគ្គលិករបស់សេវាកម្មហិរញ្ញវត្ថុអ្នកជំងឺ -សេវាកម្មអតិថិជនទទួលខុសត្រូវក្នុងការជម្រាបជូនដំណឹងដល់ភ្នាក់ងារប្រមូលប្រាក់ជាមុន និងភ្នាក់ងារប្រមូលប្រាក់របស់សេវាកម្មសាជីវកម្ម Lifespan អំពីការឯកភាពយល់ព្រមរបស់ FAP ចំពោះការធានារ៉ាប់រងពេញលេញទាំងស្រុង ឬដោយភាគ។

ដែនកំណត់ពេលវេលាសម្រាប់ការឯកភាពយល់ព្រម ពាក្យសុំដែលត្រូវបានឯកភាពយល់ព្រមមានសុពលភាពរយៈពេលដប់ពីរ (12) ខែដោយរាប់ទៅមុខចាប់ពីកាលបរិច្ឆេទនៃការដាក់ពាក្យ និងរយៈពេលប្រាំមួយ (6) ខែមុនកាលបរិច្ឆេទដែលត្រូវបានឯកភាពយល់ព្រម។ ការលើកលែង៖ ការដាក់ពាក្យសុំដែលមានសមតុល្យបន្ទាប់ពីកម្មវិធី Medicare និងកម្មវិធីជំនួយវេជ្ជសាស្ត្រ និងមន្ទីរព្យាបាលផ្នែកភាពស្មុំនៅ TMH ករណីកាលៈទេសៈពិសេស (ឧ. ភាពគ្មានផ្ទះសម្បែងយូរអង្វែង) នោះការឯកភាពយល់ព្រមសម្រាប់ការលើកលែងទាំងនេះមានសុពលភាពក្នុងរយៈពេលមួយឆ្នាំគិតចាប់ពីកាលបរិច្ឆេទនៃការដាក់ពាក្យសុំ។ ពលរដ្ឋមិនមែនរស់ក្នុងរដ្ឋ Rhode Island៖ ការដាក់ពាក្យមានសុពលភាពសម្រាប់ការទៅជួបពិគ្រោះនៅផ្នែកសង្គ្រោះបន្ទាន់ (ED) មួយដង ការទទួលបានឲ្យចូលនៅផ្នែកសង្គ្រោះបន្ទាន់ចំនួនមួយដង។

គោលការណ៍ណែនាំទ្រព្យសកម្ម គណនីចរន្ត គណនីសន្សំ គោលនយោបាយធានារ៉ាប់រង (តម្លៃសាច់ប្រាក់) ភាគហ៊ុន គណនីបញ្ញើមានកាលកំណត់ និងសង្ខេបធននឹងត្រូវតែស្ថិតនៅក្នុងរង្វង់នៃគោលការណ៍ណែនាំប្រាក់សន្សំដែលត្រូវបានបង្កើតឡើងសម្រាប់មន្ទីរពេទ្យសម្ព័ន្ធសាខា។ ប្រសិនបើគណនីសន្សំមានចំនួនលើសគោលការណ៍ដែលបានបង្កើតឡើងនោះ អ្នកជំងឺត្រូវតែចំណាយការសន្សំឲ្យអស់រហូតដល់ចំនួននៃវិក្កយបត្ររបស់មន្ទីរពេទ្យសម្ព័ន្ធសាខារហូតទាល់តែការសន្សំរបស់ពួកគេស្ថិតនៅក្នុងរង្វង់នៃគោលការណ៍ណែនាំ។ កុមារអាយុលើសពី 18 ឆ្នាំដែលត្រូវបានអះអាងថាជាកូនក្នុងបន្ទុកនៅលើពន្ធអាកររបស់ឪពុកម្តាយ/អាណាព្យាបាលពួកគេ នោះប្រាក់ចំណូលរបស់ឪពុកម្តាយ /អាណាព្យាបាលត្រូវបានបញ្ចូល ដើម្បីកំណត់ភាពមានសិទ្ធិទទួលបាន FAP។

7. ការឯកភាពយល់ព្រមពិសេសរបស់ FAP ជាមួយឯកសារដែលមានកម្រិតកំណត់៖

ខាងក្រោមនេះគឺជាបញ្ជីនៃសេចក្តីយល់ព្រមដែលនៅក្នុងនោះការដាក់ពាក្យសុំ FAP ដែលមានការសម្រាលបន្តបន្ថយអាចមានសិទ្ធិទទួលបានការឯកភាពយល់ព្រម។ សេចក្តីយល់ព្រមទៀតដែលប្រមូលផ្តុំស្ថានភាពការឯកភាពយល់ព្រមក៏អាចកើតមានផងដែរ។

- អ្នកជំងឺត្រូវបានឲ្យចូលមន្ទីរពេទ្យ ប៉ុន្តែមិនអាចផ្តល់ឯកសារបានដោយសារតែបញ្ហាសុខភាពរបស់ពួកគេ គឺថាការប្រើប្រាស់សារធាតុញៀនធ្ងន់ធ្ងរ និងបញ្ហាផ្ទះសម្បែងសម្រាប់បុគ្គលម្នាក់ៗ ដែលមិនទាក់ទងជាមួយជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែង
- ពលរដ្ឋរដ្ឋ Massachusetts ដែលត្រូវបានទទួលឲ្យចូលមន្ទីរពេទ្យ ប៉ុន្តែបានហួសសុពលភាពមុនពេលពាក្យសុំកម្មវិធី Mass Health ត្រូវបានដាក់បញ្ជូន កម្មវិធី Mass Health មិនពិចារណាពាក្យសុំទាំងនេះឡើយ ហើយអ្នកជំងឺទាំងនេះនឹងស្ថិតនៅក្រោមអង្គសេចក្តីនៃច្បាប់ FAP។
- អ្នកជំងឺដែលត្រូវបានរកឃើញថាមានសិទ្ធិទទួលបានកម្មវិធី Medicaid/Healthsource Rhode Island នោះ សិទ្ធិទទួលបានស្ថិតនៅក្រោម FAP នេះនឹងប្រែជាប្រតិបត្តិកម្មប្រាំមួយខែ ចាប់ពីកាលបរិច្ឆេទនៃការមានសិទ្ធិទទួលបាន ប្រសិនបើអ្នកជំងឺមិនគោរពបានទៅតាមឯកសាររបស់ FAP (កម្មវិធី Medicaid/Healthsource Rhode Island នឹងត្រូវគេចេញវិក្កយបត្រគិតថ្លៃសម្រាប់គណនីប្រតិបត្តិកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់)។
- អ្នកជំងឺជាពលរដ្ឋនៅរដ្ឋ Rhode Island បានហួសសុពលភាព ហើយក្រុមគ្រួសារអ្នកជំងឺមិនដាក់ពាក្យសុំកម្មវិធី Medicaid របស់រដ្ឋ Rhode Island ឡើយ
- អ្នកជំងឺត្រូវបានឲ្យចូលមន្ទីរពេទ្យក្នុងលក្ខណៈជាការបង់ថ្លៃដោយខ្លួនឯង តែត្រូវបានយកទៅដាក់នៅក្រោមអាណាព្យាបាលភាពរបស់រដ្ឋជាបន្តបន្ទាប់ក្នុងអំឡុងពេលនៃការទទួលបានឲ្យចូលនេះ នៅក្នុងស្ថានភាពនេះ ស្ថាប័នកែប្រែមនុស្សពេទ្យរ៉ៃ រដ្ឋ Rhode Island (ACI) នឹងបង់ថ្លៃជូនចាប់ពីកាលបរិច្ឆេទនៃការស្ថិតនៅក្រោមអាណាព្យាបាលភាពតទៅ។ ទោះយ៉ាងណាក៏ដោយ ត្រូវបានគិតថ្លៃហួតដល់ប្រាំមួយខែមុនកាលបរិច្ឆេទដាក់ឲ្យនៅក្រោមអាណាព្យាបាលភាពត្រូវបានរ៉ាប់រងដោយ FAP នេះ។

8. ចំណុចផ្សេងៗ៖

- អ្នកជំងឺមានធានារ៉ាប់រង – អ្នកជំងឺនៃកម្មវិធី Medicare រួមមានទាំងការលះបង់សិទ្ធិផលិតផលមនុស្សចាស់នៃចំនួនចូលរួមចែកលែកបង់ថ្លៃសម្រាប់អ្នកទទួលបានអត្ថប្រយោជន៍កម្មវិធី Medicare ដែលមានការខ្វះខាតផ្នែកហិរញ្ញវត្ថុ៖

ការបញ្ចុះតម្លៃដែលត្រូវបានផ្តល់ជូនដល់អ្នកទទួលបានអត្ថប្រយោជន៍កម្មវិធី Medicare ជាទូទៅស្ថិតនៅក្នុងទម្រង់នៃការលះបង់ចោលទាំងអស់ ឬមួយផ្នែកនូវសហការទូទាត់ ឬថ្លៃចំណាយជាបន្តបន្ទាប់សាមីជនមុនក្រុមហ៊ុនធានារ៉ាប់រងបង់ថ្លៃជូនកម្មវិធី Medicare គឺថា ចំណែកនៃវិក្កយបត្រដែលអ្នកទទួលបានអត្ថប្រយោជន៍ជំពាក់។ ក្នុងខណៈដែលជាទូទៅហាមឃាត់ការបដិសេធការចូលរួមចំណែកបង់ថ្លៃដែលធ្វើឡើងជាប្រចាំធម្មតាទៅលើការចេញវិក្កយបត្រគិតថ្លៃរបស់ “ក្រុមហ៊ុនធានារ៉ាប់រង” បែបនោះ និងដើម្បីដូចគ្នាបែបនោះ សភាបានទទួលស្គាល់ថាអ្នកទទួលបានអត្ថប្រយោជន៍មួយចំនួនប្រហែលនឹងមិនអាចមានលទ្ធភាពចំណាយលើការធានារ៉ាប់រងដោយគ្មានកិច្ចខិតខំប្រឹងប្រែងដូចជាចំណែកនៃការចំណាយទាំងនេះបានឡើយ។ Lifespan ធ្វើការលើកលែងទៅលើការបោះបង់សិទ្ធិនៅលើមូលដ្ឋានតម្រូវការហិរញ្ញវត្ថុមួយ។ ខណៈដែលការលះបង់សិទ្ធិអាចនឹងត្រូវបានផ្តល់ជូនលក្ខខណ្ឌទាំងបីដូចតទៅនៅក្នុងការពិភាក្សា៖

- i. ការលះបង់សិទ្ធិ គឺមិនមែនជាទម្លាប់ប្រចាំនោះឡើយ
- ii. ការលះបង់សិទ្ធិមិនត្រូវបានផ្តល់ជូនជាផ្នែកមួយនៃការផ្សាយពាណិជ្ជកម្ម ឬការទទួលស្នើសុំណាមួយនោះឡើយ
- iii. ការលះបង់សិទ្ធិអាចនឹងត្រូវបានធ្វើឡើងតែដោយសុចរិតភាពតែប៉ុណ្ណោះដូចដែលបង្ហាញជាតិកតាងដោយការបំពេញពាក្យសុំ FAP ។

- មន្ទីរពេទ្យសង្ឃឹសាខានឹងលើកលែងចោលការបង់ប្រាក់មួយផ្នែក ឬទាំងស្រុងសម្រាប់សេវាកម្មវេជ្ជសាស្ត្រសំខាន់ៗចាំបាច់ដែលត្រូវបានផ្តល់ជូនដល់អ្នកដាក់ពាក្យសុំដែលមានសិទ្ធិនឹងទទួល។
- PFA's/PFC's នៅមន្ទីរពេទ្យ Lifespan នឹងរក្សាការប្រកាសនៃមូលនិធិពីកម្មវិធីពិសេសដែលអាចនឹងមានដោយផ្អែកលើមូលដ្ឋានតម្រូវការអ្នកជំងឺនីមួយៗ។
- ភាពមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុដែលលើសពីការបញ្ចុះតម្លៃដោយស្វ័យប្រវត្តិ គឺមានសម្រាប់អ្នកដាក់ពាក្យសុំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
- អ្នកជំងឺដែលមានការធានារ៉ាប់រងដែលជ្រើសរើសមិនប្រើ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការបញ្ចុះតម្លៃឡើយ។

9. **ដំណើរការបណ្តឹងឧទ្ធរណ៍៖** អ្នកជំងឺមានសិទ្ធិប្តឹងឧទ្ធរណ៍ចំពោះការបដិសេធទៅលើការដាក់ពាក្យសុំ FAP។ អ្នកជំងឺ/អ្នកធានា ត្រូវតែដាក់បញ្ជូនសំណើពួកគេជាលាយលក្ខណ៍អក្សរទៅកាន់មូលហេតុដែលអ្នកជំងឺ/អ្នកធានាចង់ប្តឹងឧទ្ធរណ៍ទៅនឹងការសម្រេចចិត្ត។ ពាក្យសុំដែលបំពេញចប់ និងឯកសារគាំទ្រដោយមានសំណើសុំរបស់អ្នកជំងឺក្នុងការប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនឹងត្រូវបានបញ្ជូនទៅកាន់អ្នកគ្រប់គ្រង ឬនាយករបស់ PFAs/PFCs។ អ្នកគ្រប់គ្រង /នាយកនឹងត្រួតពិនិត្យមើលឡើងវិញនូវលិខិតបណ្តឹងឧទ្ធរណ៍ ការដាក់ពាក្យសុំច្បាប់ដើម និងឯកសារគាំទ្រសម្រាប់ការគោរពទៅតាមគោលការណ៍ណែនាំរបស់ Lifespan។ ប្រសិនបើព័ត៌មានហិរញ្ញវត្ថុរបស់អ្នកជំងឺបានផ្លាស់ប្តូរពីការដាក់ពាក្យសុំច្បាប់ដើម នោះពាក្យសុំថ្មីនឹងត្រូវបានបំពេញជាមួយនឹងឯកសារគាំទ្រ។ អ្នកគ្រប់គ្រង/នាយកនឹងជម្រាបជូនដំណឹងអ្នកជំងឺអំពីការសម្រេចចិត្តរបស់ពួកគេក្នុងរង្វង់រយៈពេលដប់ថ្ងៃរាប់ចាប់ពីថ្ងៃទទួលបានលិខិតបណ្តឹងឧទ្ធរណ៍។ ប្រសិនបើបណ្តឹងឧទ្ធរណ៍ត្រូវបានបដិសេធ នោះអ្នកជំងឺ /អ្នកធានា អាចស្នើសុំបណ្តឹងឧទ្ធរណ៍លើកទីពីរទៅកាន់អនុប្រធានផ្នែកសេវាកម្មហិរញ្ញវត្ថុសម្រាប់អ្នកជំងឺបាន។ អ្នកជំងឺ /អ្នកធានានឹងត្រូវបានជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីសេចក្តីសម្រេចចិត្តរបស់អនុប្រធានក្នុងរង្វង់ដប់ថ្ងៃរាប់ចាប់ពីថ្ងៃទទួលបានលិខិតបណ្តឹងឧទ្ធរណ៍លើកទីពីរ។ ប្រសិនបើឯកសារបន្ថែមទៀតត្រូវបានតម្រូវទាមទារឲ្យមាននោះ អ្នកជំងឺនឹងទទួលបានសេចក្តីសម្រេចអំពីបណ្តឹងឧទ្ធរណ៍ក្នុងរង្វង់ដប់ថ្ងៃបន្ទាប់ពីការទទួលបានឯកសារនោះ។

10. **គោលនយោបាយចេញវិក្កយបត្រគិតថ្លៃ និងការប្រមូលប្រាក់៖** ជាចំណាត់ការដែល Lifespan អាចនឹងធ្វើឡើងក្នុងករណីដែលមិនមានការបង់ទូទាត់ប្រាក់ត្រូវបានបកស្រាយរៀបរាប់នៅក្នុងគោលនយោបាយចេញវិក្កយបត្រគិតថ្លៃ និងគោលនយោបាយប្រមូលប្រាក់ដាច់ដោយឡែក។ ច្បាប់ចម្លងដោយឥតគិតថ្លៃនៃគោលនយោបាយចេញវិក្កយបត្រគិតថ្លៃ និងប្រមូលប្រាក់អាចនឹងទទួលបានដោយស្នើសុំច្បាប់ចម្លងដែលគេធ្វើតាមប្រសិទ្ធភាពពីការិយាល័យសេវាកម្មហិរញ្ញវត្ថុអ្នកជំងឺរបស់ Lifespan តាមរយៈលេខទូរស័ព្ទ (401) 444-6949។ ច្បាប់ចម្លងនៃគោលនយោបាយក៏មានផងដែរនៅតាម៖

<https://www.lifespan.org/sites/default/files/lifespan-files/documents/lifespan-main/pfs/Billing-Collection-eng.pdf>.

11. **ការបញ្ចុះតម្លៃសាធារណៈ៖** Lifespan បកប្រែ FAP ទម្រង់បែបបទពាក្យសុំ FAP និងសេចក្តីសង្ខេបជាភាសាសាមញ្ញនៃ FAP របស់ខ្លួនទៅជាភាសាបឋមរបស់ប្រជាជនដែលមានសមត្ថភាពភាសាអង់គ្លេសមានកម្រិតដែលមានតិចជាង 5% ឬ 1,000 នាក់នៃប្រជាពលរដ្ឋនៃសហគមន៍ដែលត្រូវបានបម្រើដោយស្ថាប័នមន្ទីរសុខាភិបាល។ រាល់គ្រប់ព័ត៌មានទាំងអស់អាចរកបានតាមអ៊ីនធឺណិតនៅអាសយដ្ឋាន <https://www.lifespan.org/financial-assistance> ឬនៅស្ថាប័នមន្ទីរសុខាភិបាលមន្ទីរពេទ្យ Lifespan ដែលត្រូវបានរាយនាមពីមុនមកនេះ។

សម្រាប់ជំនួយបន្ថែមទៀត ឬសំណួរណាមួយ សូមទៅកាន់ ឬហៅទូរស័ព្ទទៅផ្នែកសេវាកម្មហិរញ្ញវត្ថុអ្នកជំរើបស់ Lifespan តាមរយៈលេខ 401-444-6949។ ប្រសិនបើមកដល់ដោយរក្សានូវច្បាប់ សូមទៅមើលទីតាំងមន្ទីរស្ថាប័នរបស់មន្ទីរពេទ្យ Lifespan ដែលត្រូវបានរាយនាមខាងលើនៅរវាងម៉ោង 8:00 ព្រឹក-4:00 ល្ងាច ពីថ្ងៃចន្ទរហូតដល់ថ្ងៃសុក្រ។

គោលនយោបាយស្តីពីជំនួយហិរញ្ញវត្ថុរបស់ Lifespan
បញ្ជីឈ្មោះអ្នកផ្តល់សេវាកម្មដែលត្រូវបានធានារ៉ាប់រង/មិនត្រូវបានធានារ៉ាប់រង

បទប្បញ្ញត្តិរតនាគារនៅមាត្រា 1.504(r)-4(b)(1)(iii)(F) បញ្ជាក់ពីអ្នកផ្តល់សេវាកម្មណាម្នាក់ទាក់ទងនឹងសេវាសង្គ្រោះបន្ទាន់ និងសេវាថែទាំចាំបាច់ផ្នែកវេជ្ជសាស្ត្រ ដែលផ្តល់ជូននៅក្នុងមន្ទីរពេទ្យត្រូវបានធានារ៉ាប់រងក្រោមគោលនយោបាយស្តីពីជំនួយហិរញ្ញវត្ថុរបស់ Lifespan ។

សូមចុចលើតំណភ្ជាប់ខាងក្រោមដែលទាក់ទងជាមួយក្រុមគ្រូពេទ្យដែលផ្តល់សេវាសង្គ្រោះបន្ទាន់ ឬសេវាថែទាំចាំបាច់ផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Lifespan ដើម្បីមើលបញ្ជីពេញលេញអំពីអ្នកផ្តល់សេវាវេជ្ជសាស្ត្រដែលបានជួលសម្រាប់ការអនុវត្តវេជ្ជសាស្ត្រនោះ។ បញ្ជីទាំងនេះត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់ត្រីមាស។ ប្រសិនបើអ្នកផ្តល់សេវាវេជ្ជសាស្ត្រមិនត្រូវបានចុះបញ្ជី ឬត្រូវការព័ត៌មានបន្ថែម សូមទាក់ទងផ្នែកសេវា ហិរញ្ញវត្ថុសម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យ Lifespan តាមរយៈលេខ (401) 444-6949 ។

បញ្ជីទាំងនេះក៏អាចរកបានផងដែរនៅតាមការិយាល័យគាំពារអ្នកជំងឺនៅមន្ទីរពេទ្យ Lifespan ក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅក្នុងតំបន់អនុញ្ញាតចូលដេកពេទ្យ ឬពីបុគ្គលិកជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យ Lifespan ។

អ្នកផ្តល់សេវាវេជ្ជសាស្ត្រដែលត្រូវបានធានារ៉ាប់រងក្រោមគោលនយោបាយស្តីពីជំនួយហិរញ្ញវត្ថុរបស់ Lifespan

មន្ទីរពេទ្យ Emma Pendleton Bradley Hospital- <https://www.bradleyhospital.org/>
Lifespan Physician Group, Inc.- <https://www.lifespan.org/centers-services/lifespan-physician-group>
មន្ទីរពេទ្យ Newport Hospital- <https://www.newporthospital.org/>
មន្ទីរពេទ្យ Rhode Island Hospital- <https://www.rhodeislandhospital.org/>
ផ្នែករូបភាពវេជ្ជសាស្ត្ររបស់ Rhode Island- <http://www.rimirad.com/>
មន្ទីរពេទ្យ Miriam Hospital- <https://www.miriamhospital.org/>
មូលនិធិពេទ្យសង្គ្រោះបន្ទាន់របស់សាកលវិទ្យាល័យ, Inc.- <https://brownem.org>
University Orthopedics, Inc.- <http://universityorthopedics.com/>

អ្នកផ្តល់សេវាវេជ្ជសាស្ត្រដែលមិនត្រូវបានធានារ៉ាប់រងក្រោមគោលនយោបាយស្តីពីជំនួយហិរញ្ញវត្ថុរបស់ Lifespan

Brown Dermatology- <http://brownderm.org/>
Brown Medicine- <http://www.umfmed.org/3/>
Brown Urology- <http://www.urologyri.com>
Gateway Healthcare, Inc.- <https://www.gatewayhealth.org/>
Brown Neurology- <https://theneurologyfoundation.org/>
University Cardiovascular Surgical Associates, Inc.- <https://www.lifespan.org/find-a-doctor#q=card&specialties=Cardiothoracic+Surgery>
University Orthopedics, Inc.- (សម្រាប់តែអ្នកជំងឺពេញវ័យប៉ុណ្ណោះ)- <http://universityorthopedics.com/>
University Otolaryngology- <http://univoto.net/>
University Surgical Associates Inc.- <http://usasurg.org/>

សូមពិគ្រោះជានិច្ចជាមួយគ្រូពេទ្យរបស់អ្នក ឬបុគ្គលិក ការិយាល័យរបស់ពួកគេទាក់ទងនឹងថ្លៃសេវារបស់ពួកគេ។
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី 3/1/2019

មន្ទីរពេទ្យ Rhode Island មានមោទនភាពចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាថែទាំប្រកបដោយគុណភាពជូនដល់អ្នកដែលត្រូវការ។ មន្ទីរពេទ្យ Rhode Island ផ្តល់ជំនួយហិរញ្ញវត្ថុដល់អ្នកជំងឺដែលគ្មានប័ណ្ណធានារ៉ាប់រងសុខភាព និងអ្នកដែលមិនអាចបង់ថ្លៃសេវាថែទាំសុខភាពរបស់ពួកគេបាន។ មន្ទីរពេទ្យ Rhode Island ក៏ផ្តល់ការបញ្ចុះតម្លៃដល់អ្នកជំងឺគ្មានប័ណ្ណធានារ៉ាប់រងសុខភាព ដែលអាចមានការលំបាកក្នុងការបង់ថ្លៃក្រុមបត្រក្នុងតម្លៃពេញរបស់ពួកគេបាន។ សេវាថែទាំដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃនេះអនុវត្តចំពោះសេវាពេទ្យសំខាន់ៗតែប៉ុណ្ណោះ។

សេវាថែទាំសុខភាពបែបមនុស្សធម៌ពេញលេញ

យើងផ្តល់ជូនសេវាថែទាំសុខភាពនៅមន្ទីរពេទ្យដោយមិនគិតថ្លៃចំពោះប្រជាពលរដ្ឋ Rhode Island គ្មានប័ណ្ណធានារ៉ាប់រងសុខភាព ដែលមានប្រាក់ចំណូលតិចជាង៖

ទំហំនៃគ្រួសារ	1	2	3	4	5	6	7	8	បន្ថែមម្នាក់ៗ៖
ដែនកំណត់ប្រាក់ចំណូលប្រចាំឆ្នាំ*	\$24,280	\$32,920	\$41,560	\$50,200	\$58,840	\$67,480	\$76,120	\$84,760	\$8,640

អ្នកដាក់ពាក្យសុំដែលមានទ្រព្យសម្បត្តិមានតម្លៃលើសពី \$9,400 សម្រាប់បុគ្គលម្នាក់ (ឬ \$14,100 សម្រាប់គ្រួសារមួយ) អាចមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានសេវាថែទាំសុខភាពដោយមិនគិតថ្លៃឡើយ ប៉ុន្តែអាចមានសិទ្ធិទទួលបានសេវាថែទាំសុខភាពដោយបញ្ចុះតម្លៃ។

សេវាថែទាំសុខភាពបែបមនុស្សធម៌ដោយអន្លើ

យើងក៏ផ្តល់នូវសេវាថែទាំសុខភាពនៅមន្ទីរពេទ្យដោយបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ Rhode Island គ្មានប័ណ្ណធានារ៉ាប់រងសុខភាពផងដែរ ដែលមានប្រាក់ចំណូលចន្លោះចាប់ពី៖

ទំហំ	ភាពក្រីក្រ			ទំហំគ្រួសារ															
គ្រួសារ	សហព័ន្ធ	ទាប	ខ្ពស់	1		2		3		4		5		6		7		8	
				O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P
1	12,140		24,280	ឥតគិតថ្លៃ	ឥតគិតថ្លៃ														
2	16,460	24,281	32,920	90%	0%	ឥតគិតថ្លៃ	ឥតគិតថ្លៃ												
3	20,780	32,921	41,560	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ										
4	25,100	41,561	50,200	81%	40%	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ								
5	29,420	50,201	58,840	81%	20%	81%	40%	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ						
6	33,740	58,841	67,480	81%	DRG	81%	20%	81%	40%	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ				
7	38,060	67,481	76,120	81%	DRG	81%	DRG	81%	20%	81%	40%	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ		
8	42,380	76,121	84,760	81%	DRG	81%	DRG	81%	DRG	81%	20%	81%	40%	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ
		84,761	93,400	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	20%	81%	40%	81%	60%	90%	80%
		93,401	102,040	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	20%	81%	40%	81%	60%
		102,041	110,680	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	20%	81%	40%
		110,681	119,320	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	20%
		119,321	127,960	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG

អ្នកដាក់ពាក្យសុំដែលមានទ្រព្យសម្បត្តិមានតម្លៃលើសពី \$9,400 សម្រាប់បុគ្គលម្នាក់ (ឬ \$14,100 សម្រាប់គ្រួសារមួយ) អាចមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានសេវាថែទាំសុខភាពដែលមានការបញ្ចុះតម្លៃខ្ពស់បំផុតនោះទេ ប៉ុន្តែអាចមានសិទ្ធិទទួលបានការបញ្ចុះតម្លៃទាបជាងនេះបន្តិច។

ដើម្បីស្វែងយល់ថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុដែរឬអត់នោះ សូមទាក់ទងផ្នែកគាំពារហិរញ្ញវត្ថុសម្រាប់អ្នកជំងឺតាមរយៈលេខ **444-7850**។
ប្រសិនបើអ្នកត្រូវបានបដិសេធមិនផ្តល់ជំនួយហិរញ្ញវត្ថុ អ្នកអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះបាន។ អ្នកក៏អាចស្នើសុំនីតិវិធីបណ្តឹងឧទ្ធរណ៍ពីបុគ្គលទំនាក់ទំនងខាងលើបានផងដែរ។

មន្ទីរពេទ្យ Miriam Hospital មានមោទនភាពចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាថែទាំប្រកបដោយគុណភាពជូនដល់អ្នកដែលត្រូវការ។

មន្ទីរពេទ្យ Miriam Hospital ផ្តល់ជំនួយហិរញ្ញវត្ថុដល់អ្នកជំងឺដែលគ្មានប័ណ្ណធានារ៉ាប់រងសុខភាព និងអ្នកដែលមិនអាចបង់ថ្លៃសេវាថែទាំសុខភាពរបស់ពួកគេបាន។ មន្ទីរពេទ្យ Miriam Hospital ក៏ផ្តល់ការបញ្ចុះតម្លៃ ដល់អ្នកជំងឺគ្មានប័ណ្ណធានារ៉ាប់រងសុខភាព ដែលអាចមានការលំបាកក្នុងការបង់ថ្លៃវិក្កយបត្រពេទ្យក្នុងតម្លៃពេញរបស់ពួកគេបាន។ សេវាថែទាំដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃនេះអនុវត្តចំពោះសេវាពេទ្យសំខាន់ៗតែប៉ុណ្ណោះ។

សេវាថែទាំសុខភាពបែបមនុស្សធម៌ពេញលេញ

យើងផ្តល់ជូនសេវាថែទាំសុខភាពនៅមន្ទីរពេទ្យដោយមិនគិតថ្លៃចំពោះប្រជាពលរដ្ឋ Rhode Island គ្មានប័ណ្ណធានារ៉ាប់រងសុខភាព ដែលមានប្រាក់ចំណូលតិចជាង៖

ទំហំនៃគ្រួសារ	1	2	3	4	5	6	7	8	បន្ថែមម្នាក់ៗ៖
ដែនកំណត់ប្រាក់ចំណូលប្រចាំឆ្នាំ*	\$24,280	\$32,920	\$41,560	\$50,200	\$58,840	\$67,480	\$76,120	\$84,760	\$8,640

អ្នកដាក់ពាក្យសុំដែលមានទ្រព្យសម្បត្តិមានតម្លៃលើសពី \$9,400 សម្រាប់បុគ្គលម្នាក់ (ឬ \$14,100 សម្រាប់គ្រួសារមួយ) អាចមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានសេវាថែទាំសុខភាពដោយមិនគិតថ្លៃឡើយ ប៉ុន្តែអាចមានសិទ្ធិទទួលបានសេវាថែទាំសុខភាពដោយបញ្ចុះតម្លៃ។

សេវាថែទាំសុខភាពបែបមនុស្សធម៌ដោយអន្លើ

យើងក៏ផ្តល់នូវសេវាថែទាំសុខភាពនៅមន្ទីរពេទ្យដោយបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ Rhode Island គ្មានប័ណ្ណធានារ៉ាប់រងសុខភាពផងដែរ ដែលមានប្រាក់ចំណូលចន្លោះចាប់ពី៖

ទំហំ	ភាពក្រីក្រ			ទំហំគ្រួសារ															
គ្រួសារ	សហព័ន្ធ	ទាប	ខ្ពស់	1		2		3		4		5		6		7		8	
				O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P
1	12,140		24,280	ឥតគិតថ្លៃ	ឥតគិតថ្លៃ														
2	16,460	24,281	32,920	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ												
3	20,780	32,921	41,560	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ										
4	25,100	41,561	50,200	81%	40%	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ								
5	29,420	50,201	58,840	81%	20%	81%	40%	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ						
6	33,740	58,841	67,480	81%	DRG	81%	20%	81%	40%	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ				
7	38,060	67,481	76,120	81%	DRG	81%	DRG	81%	20%	81%	40%	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ		
8	42,380	76,121	84,760	81%	DRG	81%	DRG	81%	DRG	81%	20%	81%	40%	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ
		84,761	93,400	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	20%	81%	40%	81%	60%	90%	80%
		93,401	102,040	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	20%	81%	40%	81%	60%
		102,041	110,680	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	20%	81%	40%
		110,681	119,320	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	20%
		119,321	127,960	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG

អ្នកដាក់ពាក្យសុំដែលមានទ្រព្យសម្បត្តិមានតម្លៃលើសពី \$9,400 សម្រាប់បុគ្គលម្នាក់ (ឬ \$14,100 សម្រាប់គ្រួសារមួយ) អាចមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានសេវាថែទាំសុខភាពដែលមានការបញ្ចុះតម្លៃខ្ពស់បំផុតនោះទេ ប៉ុន្តែអាចមានសិទ្ធិទទួលបានការបញ្ចុះតម្លៃទាបជាងនេះបន្តិច។

ដើម្បីស្វែងយល់ថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុដែរឬអត់នោះ សូមទាក់ទងផ្នែកគាំពារហិរញ្ញវត្ថុសម្រាប់អ្នកជំងឺតាមរយៈលេខ **793-2206**។

ប្រសិនបើអ្នកត្រូវបានបដិសេធមិនផ្តល់ជំនួយហិរញ្ញវត្ថុ អ្នកអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះបាន។ អ្នកក៏អាចស្នើសុំនីតិវិធីបណ្តឹងឧទ្ធរណ៍ពីបុគ្គលទំនាក់ទំនងខាងលើបានផងដែរ។

មន្ទីរពេទ្យ Emma Pendleton Bradley Hospital (EPBH) មានមោទនភាពចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាថែទាំប្រកបដោយគុណភាពជូនដល់អ្នកដែលត្រូវការ។ EPBH ផ្តល់ជំនួយហិរញ្ញវត្ថុដល់អ្នកជំងឺដែលគ្មានប័ណ្ណធានារ៉ាប់រងសុខភាព និងអ្នកដែលមិនអាចបង់ថ្លៃសេវាថែទាំសុខភាពរបស់ពួកគេបាន។ EPBH ក៏ផ្តល់ការបញ្ចុះតម្លៃដល់អ្នកជំងឺគ្មានប័ណ្ណធានារ៉ាប់រងសុខភាពដែលអាចមានការលំបាកក្នុងការបង់ថ្លៃក្លាយបត្រពេទ្យក្នុងតម្លៃពេញរបស់ពួកគេបាន។ សេវាថែទាំដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃនេះអនុវត្តចំពោះសេវាពេទ្យសំខាន់ៗតែប៉ុណ្ណោះ។

សេវាថែទាំសុខភាពបែបមនុស្សធម៌ពេញលេញ

យើងផ្តល់ជូនសេវាថែទាំសុខភាពនៅមន្ទីរពេទ្យដោយមិនគិតថ្លៃចំពោះប្រជាពលរដ្ឋ Rhode Island គ្មានប័ណ្ណធានារ៉ាប់រងសុខភាពដែលមានប្រាក់ចំណូលតិចជាង៖

ទំហំនៃគ្រួសារ	1	2	3	4	5	6	7	8	បន្ថែមម្នាក់ៗ៖
ដែនកំណត់ប្រាក់ចំណូលប្រចាំឆ្នាំ*	\$24,280	\$32,920	\$41,560	\$50,200	\$58,840	\$67,480	\$76,120	\$84,760	\$8,640

អ្នកដាក់ពាក្យសុំដែលមានទ្រព្យសម្បត្តិមានតម្លៃលើសពី \$9,400 សម្រាប់បុគ្គលម្នាក់ (ឬ \$14,100 សម្រាប់គ្រួសារមួយ) អាចមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានសេវាថែទាំសុខភាពដោយមិនគិតថ្លៃឡើយ ប៉ុន្តែអាចមានសិទ្ធិទទួលបានសេវាថែទាំសុខភាពដោយបញ្ចុះតម្លៃ។

សេវាថែទាំសុខភាពបែបមនុស្សធម៌ដោយអន្លើ

យើងក៏ផ្តល់នូវសេវាថែទាំសុខភាពនៅមន្ទីរពេទ្យដោយបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ Rhode Island គ្មានប័ណ្ណធានារ៉ាប់រងសុខភាពផងដែរ ដែលមានប្រាក់ចំណូលចន្លោះចាប់ពី៖

ទំហំ	ភាពក្រីក្រ			ទំហំគ្រួសារ							
				1	2	3	4	5	6	7	8
គ្រួសារ	សហព័ន្ធ	ទាប	ខ្ពស់								
1	12,140		24,280	ឥតគិតថ្លៃ							
2	16,460	24,281	32,920	90%	ឥតគិតថ្លៃ						
3	20,780	32,921	41,560	75%	90%	ឥតគិតថ្លៃ					
4	25,100	41,561	50,200	60%	75%	90%	ឥតគិតថ្លៃ				
5	29,420	50,201	58,840	52%	60%	75%	90%	ឥតគិតថ្លៃ			
6	33,740	58,841	67,480	52%	52%	60%	75%	90%	ឥតគិតថ្លៃ		
7	38,060	67,481	76,120	52%	52%	52%	60%	75%	90%	ឥតគិតថ្លៃ	
8	42,380	76,121	84,760	52%	52%	52%	52%	60%	75%	90%	ឥតគិតថ្លៃ
		84,761	93,400	52%	52%	52%	52%	52%	60%	75%	90%
		93,401	102,040	52%	52%	52%	52%	52%	52%	60%	75%
		102,041	110,680	52%	52%	52%	52%	52%	52%	52%	60%
		110,681	119,320	52%	52%	52%	52%	52%	52%	52%	52%
		119,321	127,960	52%	52%	52%	52%	52%	52%	52%	52%

អ្នកដាក់ពាក្យសុំដែលមានទ្រព្យសម្បត្តិមានតម្លៃលើសពី \$9,400 សម្រាប់បុគ្គលម្នាក់ (ឬ \$14,100 សម្រាប់គ្រួសារមួយ) អាចមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានសេវាថែទាំសុខភាពដែលមានការបញ្ចុះតម្លៃខ្ពស់បំផុតនោះទេ ប៉ុន្តែអាចមានសិទ្ធិទទួលបានការបញ្ចុះតម្លៃទាបជាងនេះបន្តិច។

ដើម្បីស្វែងយល់ថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុដែរឬអត់នោះ សូមទាក់ទងតំណាងផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកជំងឺតាមរយៈលេខ 444-6526។ ប្រសិនបើអ្នកត្រូវបានបដិសេធមិនផ្តល់ជំនួយហិរញ្ញវត្ថុ អ្នកអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះបាន។ អ្នកក៏អាចស្នើសុំនីតិវិធីបណ្តឹងឧទ្ធរណ៍ពីបុគ្គលទំនាក់ទំនងខាងលើបានផងដែរ។

មន្ទីរពេទ្យ Newport Hospital មានមោទនភាពចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាថែទាំប្រកបដោយគុណភាពជូនដល់អ្នកដែលត្រូវការ។ មន្ទីរពេទ្យ Newport Hospital ក៏ផ្តល់ការបញ្ចុះតម្លៃដល់អ្នកជំងឺគ្មានប័ណ្ណធានារ៉ាប់រងសុខភាព ដែលអាចមានការលំបាកក្នុងការបង់ថ្លៃក្រុយបត្រពេទ្យក្នុងតម្លៃពេញរបស់ពួកគេបាន។ សេវាថែទាំដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃនេះអនុវត្តចំពោះសេវាពេទ្យសំខាន់ៗតែប៉ុណ្ណោះ។

សេវាថែទាំសុខភាពបែបមនុស្សធម៌ពេញលេញ

យើងផ្តល់ជូនសេវាថែទាំសុខភាពនៅមន្ទីរពេទ្យដោយមិនគិតថ្លៃចំពោះប្រជាពលរដ្ឋ Rhode Island គ្មានប័ណ្ណធានារ៉ាប់រងសុខភាព ដែលមានប្រាក់ចំណូលតិចជាង៖

ទំហំនៃគ្រួសារ	1	2	3	4	5	6	7	8	បន្ថែមម្នាក់ៗ៖
ដែនកំណត់ប្រាក់ចំណូលប្រចាំឆ្នាំ*	\$24,280	\$32,920	\$41,560	\$50,200	\$58,840	\$67,480	\$76,120	\$84,760	\$8,640

អ្នកដាក់ពាក្យសុំដែលមានទ្រព្យសម្បត្តិមានតម្លៃលើសពី \$9,400 សម្រាប់បុគ្គលម្នាក់ (ឬ \$14,100 សម្រាប់គ្រួសារមួយ) អាចមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានសេវាថែទាំសុខភាពដោយមិនគិតថ្លៃឡើយ ប៉ុន្តែអាចមានសិទ្ធិទទួលបានសេវាថែទាំសុខភាពដោយបញ្ចុះតម្លៃ។

សេវាថែទាំសុខភាពបែបមនុស្សធម៌ដោយអន្លើ

យើងក៏ផ្តល់នូវសេវាថែទាំសុខភាពនៅមន្ទីរពេទ្យដោយបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ Rhode Island គ្មានប័ណ្ណធានារ៉ាប់រងសុខភាពផងដែរ ដែលមានប្រាក់ចំណូលចន្លោះចាប់ពី៖

ទំហំ គ្រួសារ	ភាពក្រីក្រ	សហព័ន្ធ	ទាប	ខ្ពស់	ទំហំគ្រួសារ															
					1	2	3	4	5	6	7	8								
					O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P	O/P	I/P
1	12,140			24,280	ឥតគិតថ្លៃ	ឥតគិតថ្លៃ														
2	16,460	24,281	32,920	32,920	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ												
3	20,780	32,921	41,560	41,560	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ										
4	25,100	41,561	50,200	50,200	81%	40%	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ								
5	29,420	50,201	58,840	58,840	81%	20%	81%	40%	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ						
6	33,740	58,841	67,480	67,480	81%	DRG	81%	20%	81%	40%	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ				
7	38,060	67,481	76,120	76,120	81%	DRG	81%	DRG	81%	20%	81%	40%	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ		
8	42,380	76,121	84,760	84,760	81%	DRG	81%	DRG	81%	DRG	81%	20%	81%	40%	81%	60%	90%	80%	ឥតគិតថ្លៃ	ឥតគិតថ្លៃ
		84,761	93,400	93,400	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	20%	81%	40%	81%	60%	90%	80%
		93,401	102,040	102,040	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	20%	81%	40%	81%	60%
		102,041	110,680	110,680	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	20%	81%	40%
		110,681	119,320	119,320	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	20%
		119,321	127,960	127,960	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG	81%	DRG

អ្នកដាក់ពាក្យសុំដែលមានទ្រព្យសម្បត្តិមានតម្លៃលើសពី \$9,400 សម្រាប់បុគ្គលម្នាក់ (ឬ \$14,100 សម្រាប់គ្រួសារមួយ) អាចមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានសេវាថែទាំសុខភាពដែលមានការបញ្ចុះតម្លៃខ្ពស់បំផុតនោះទេ ប៉ុន្តែអាចមានសិទ្ធិទទួលបានការបញ្ចុះតម្លៃទាបជាងនេះបន្តិច។

ដើម្បីស្វែងយល់ថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុដែរឬអត់នោះ សូមទាក់ទងទីប្រឹក្សាផ្នែកហិរញ្ញវត្ថុតាមរយៈលេខ **401-864-6400**។
ប្រសិនបើអ្នកត្រូវបានបដិសេធមិនផ្តល់ជំនួយហិរញ្ញវត្ថុ អ្នកអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះបាន។ អ្នកក៏អាចស្នើសុំនីតិវិធីបណ្តឹងឧទ្ធរណ៍ពីបុគ្គលទំនាក់ទំនងខាងលើបានផងដែរ។

Lifespan Physician Group, Inc. (LPG) មានមោទនភាពចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាថែទាំប្រកបដោយគុណភាពជូនដល់អ្នកដែលត្រូវការ។ LPG ផ្តល់ជំនួយហិរញ្ញវត្ថុដល់អ្នកជំងឺដែលគ្មានប័ណ្ណធានារ៉ាប់រងសុខភាព និងអ្នកដែលមិនអាចបង់ថ្លៃសេវាថែទាំសុខភាពរបស់ពួកគេបាន។ LPG ក៏ផ្តល់ការបញ្ចុះតម្លៃដល់អ្នកជំងឺគ្មានប័ណ្ណធានារ៉ាប់រងសុខភាព ដែលអាចមានការលំបាកក្នុងការបង់ថ្លៃវិក្កយបត្រក្នុងតម្លៃពេញរបស់ពួកគេបាន។ សេវាថែទាំដោយឥតគិតថ្លៃ និងបញ្ចុះតម្លៃនេះអនុវត្តចំពោះតែសេវាសំខាន់ៗសម្រាប់ LPG ប៉ុណ្ណោះ។

សេវាថែទាំសុខភាពបែបមនុស្សធម៌ពេញលេញ

យើងផ្តល់ជូនសេវាថែទាំសុខភាពសំខាន់ៗដោយមិនគិតថ្លៃចំពោះប្រជាពលរដ្ឋ Rhode Island គ្មានប័ណ្ណធានារ៉ាប់រងសុខភាពដែលមានប្រាក់ចំណូលតិចជាង៖

ទំហំនៃគ្រួសារ	1	2	3	4	5	6	7	8	បន្ថែមម្នាក់ៗ៖
ដែនកំណត់ប្រាក់ចំណូលប្រចាំឆ្នាំ*	\$24,280	\$32,920	\$41,560	\$50,200	\$58,840	\$67,480	\$76,120	\$84,760	\$8,640

អ្នកដាក់ពាក្យសុំដែលមានទ្រព្យសម្បត្តិមានតម្លៃលើសពី \$9,400 សម្រាប់បុគ្គលម្នាក់ (ឬ \$14,100 សម្រាប់គ្រួសារមួយ) អាចមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានសេវាថែទាំសុខភាពដោយមិនគិតថ្លៃឡើយ ប៉ុន្តែអាចមានសិទ្ធិទទួលបានសេវាថែទាំសុខភាពដោយបញ្ចុះតម្លៃ។

សេវាថែទាំសុខភាពបែបមនុស្សធម៌ដោយអន្តរាគមន៍

យើងក៏ផ្តល់នូវសេវាថែទាំសុខភាពសំខាន់ៗដោយបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ Rhode Island residents គ្មានប័ណ្ណធានារ៉ាប់រងសុខភាពផងដែរដែលមានប្រាក់ចំណូលចន្លោះចាប់ពី៖

ទំហំ	ភាពក្រីក្រ			ទំហំគ្រួសារ							
				1	2	3	4	5	6	7	8
គ្រួសារ	សហព័ន្ធ	ទាប	ខ្ពស់								
1	12,140		24,280	ឥតគិតថ្លៃ							
2	16,460	24,281	32,920	90%	ឥតគិតថ្លៃ						
3	20,780	32,921	41,560	75%	90%	ឥតគិតថ្លៃ					
4	25,100	41,561	50,200	67%	75%	90%	ឥតគិតថ្លៃ				
5	29,420	50,201	58,840	67%	67%	75%	90%	ឥតគិតថ្លៃ			
6	33,740	58,841	67,480	67%	67%	67%	75%	90%	ឥតគិតថ្លៃ		
7	38,060	67,481	76,120	67%	67%	67%	67%	75%	90%	ឥតគិតថ្លៃ	
8	42,380	76,121	84,760	67%	67%	67%	67%	67%	75%	90%	ឥតគិតថ្លៃ
		84,761	93,400	67%	67%	67%	67%	67%	67%	75%	90%
		93,401	102,040	67%	67%	67%	67%	67%	67%	67%	75%
		102,041	110,680	67%	67%	67%	67%	67%	67%	67%	67%
		110,681	119,320	67%	67%	67%	67%	67%	67%	67%	67%
		119,321	127,960	67%	67%	67%	67%	67%	67%	67%	67%

អ្នកដាក់ពាក្យសុំដែលមានទ្រព្យសម្បត្តិមានតម្លៃលើសពី \$9,400 សម្រាប់បុគ្គលម្នាក់ (ឬ \$14,100 សម្រាប់គ្រួសារមួយ) អាចមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានសេវាថែទាំសុខភាពដែលមានការបញ្ចុះតម្លៃខ្ពស់បំផុតនោះទេ ប៉ុន្តែអាចមានសិទ្ធិទទួលបានការបញ្ចុះតម្លៃទាបជាងនេះបន្តិច។

ដើម្បីស្វែងយល់ថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុដែរឬអត់នោះ សូមទាក់ទង

ផ្នែកគាំពារហិរញ្ញវត្ថុសម្រាប់អ្នកជំងឺតាមរយៈលេខ 444-7850។

ប្រសិនបើអ្នកត្រូវបានបដិសេធមិនផ្តល់ជំនួយហិរញ្ញវត្ថុ អ្នកអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះបាន។ អ្នកក៏អាចស្នើសុំនីតិវិធីបណ្តឹងឧទ្ធរណ៍ពីបុគ្គលទំនាក់ទំនងខាងលើបានផងដែរ។

ទីតាំងទីប្រឹក្សាហិរញ្ញវត្ថុសម្រាប់អ្នកជំងឺ/អ្នកគាំទ្រហិរញ្ញវត្ថុសម្រាប់អ្នកជំងឺ

ប្រសិនបើអ្នកមានសំណួរណាមួយ សូមហៅទូរស័ព្ទទៅអ្នកប្រឹក្សាហិរញ្ញវត្ថុសម្រាប់អ្នកជំងឺ/អ្នកគាំទ្រហិរញ្ញវត្ថុសម្រាប់អ្នកជំងឺដែលបានចុះបញ្ជីនៅខាងក្រោម ឬក៏ណត់ពេលណាត់ជួប (មិនចាំបាច់ធ្វើការណាត់ជួប សូមស្វាគមន៍ចំពោះការអញ្ជើញមកផ្ទាល់)៖

ទីតាំង/អាសយដ្ឋានរបស់មន្ទីរពេទ្យ Rhode Island៖

593 Eddy Street

Providence, RI 02903

មជ្ឈមណ្ឌលអ្នកជំងឺចល័ត ជាន់ទី 1 (Ambulatory Patient Center 1st Floor) – (401) 444-4617 & (401) 444-4496

មជ្ឈមណ្ឌលអ្នកជំងឺចល័ត ជាន់ទី 2 (Ambulatory Patient Center 2nd Floor) – (401) 444-4683

ផ្នែកអនុញ្ញាតឱ្យចូលដេកអគារធំ (Main Building Admitting) – (401) 444-2395 & (401) 444-3496

ផ្នែកថតអេកូកុមារ/Hasbro (Hasbro/Pediatric Imaging) – (401) 444-3424

គ្លីនិក Hasbro - ជាន់ផ្ទាល់ដី (Hasbro Clinics - Ground Floor) – (401) 444-8893

គ្លីនិក Chapman Street Primary (Chapman Street Primary Clinics) – (401) 444-8249

គ្លីនិកវះកាត់/ឆ្អឹង ជាន់ទី 1 (Surgical/Orthopedic Clinics – Co-op 1st Floor) – (401) 444-5455

ទីតាំង/អាសយដ្ឋានរបស់មន្ទីរពេទ្យ Newport៖

11 Friendship Street

Newport, RI 02840

ផ្នែកស្តារនីតិសម្បទា Vanderbilt (Vanderbilt Rehabilitation) – (401) 845-1621 & (401) 845-1707

ការិយាល័យកិច្ចការចម្បង (Main Business Office) – (401) 845-1490, (401) 845-1494, (401) 845-4206, (401) 845-1476 & (401) 845-1706

ទីតាំង/អាសយដ្ឋានរបស់មន្ទីរពេទ្យ Miriam៖

164 Summit Avenue

Providence, RI 02906

អគារ Fain (Fain Building.) – (401) 793-2228, (401) 793-2243 & (401) 793-3330

មជ្ឈមណ្ឌលព្យាបាលជំងឺឆ្លង និងថាក់ថ្នាំបង្ការ (Infectious Diseases & Immunology Center) – (401) 793-2240